



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



រាជអគ្គនាគមន៍

ក្រសាគមេដ្ឋានក្នុងសាធារណៈនៃរដ្ឋបាល
ឆ្នាំ ២០២៤-២០២៧

«ជានចីការពីរប្បារិនីសាធារណៈ ដើម្បីព្រៀងការធ្វើនៃ និងជឿរកកំណើនសេដ្ឋកិច្ច
ព្រះរាជាណាចក្រកម្ពុជា ២០២០»

ខែ មេសា ឆ្នាំ ២០២៤

ହାତିକ

១. ចំណាត់ថ្នាក់នូវទេសចរណ៍	៩
២. ក្រសួងពេទ្យនៃការគោលដៅនៃក្រសួងពេទ្យ	៣
២.១. ការគោលដៅនៃក្រសួងពេទ្យ	៣
២.២. គម្រោងនៃក្រសួងពេទ្យ	៥
ក. សម្រាប់ជាមុនក្រសួងពេទ្យ ២០២៣ និងទីស្សានីសិយប្លា ឆ្នាំ ២០២៤	៥
ខ. ទីស្សានីសិយប្លា ក្រសួងពេទ្យ ២០២៥-២០២៦	១៨
គ. ហានិភ័យ និងទីសាធារណៈការនយោបាយម៉ោងក្រសួងពេទ្យ	១៦
៣. ក្រសួងពេទ្យនិងព្រឹត្តិការណ៍	១៩
៣.១. គំនាល់នៃក្រសួងពេទ្យនិងព្រឹត្តិការណ៍	១៩
៣.២. គិតជាប្រធានក្រសួងពេទ្យនិងព្រឹត្តិការណ៍	៤៥
ក. យុទ្ធផ្លូវក្រសួងពេទ្យ	៤៥
ខ. វិធានប្រតិបត្តិ	៤៥
៣.៣. គម្រោងនៃការគោលដៅនៃក្រសួងពេទ្យ	៥០
៤. ក្រសួងពេទ្យនិងព្រឹត្តិការណ៍	៥១
៤.១. ការអនុវត្តន៍ពីការ ២០២៣ និង ២០២៤	៥១
ក. ការអនុវត្តន៍ពីការ ២០២៣	៥១
ខ. ការចែកចាយការអនុវត្តន៍ពីការ ២០២៤	៥៥
៤.២. ក្រសួងពេទ្យនិងព្រឹត្តិការណ៍ ឆ្នាំ ២០២៥-២០២៧	៥៣
ក. ក្របខ័ណ្ឌចំណុល	៥៥
ខ. ក្របខ័ណ្ឌចំណាយសាធារណៈ	៥៥
គ. និងការពិភាក្សា និងបិរញ្ញាណ	៥១
៤.៣. បានិត្យនិងការគោលដៅនៃក្រសួងពេទ្យ	៥៥
៥.១. បានិត្យនិងក្រសួងពេទ្យ	៥៥
៥.២. បានិត្យនិងក្រសួងពេទ្យនិងបានិត្យនិងក្របខ័ណ្ឌ	៥៥
ក. គម្រោងការប្រមូលចំណុលជាកំស្បួនដោយបន្ទីរដោយការគ្រាង	៥៥
ខ. ការកើនវិស័យបំណុលសាធារណៈ	៥៥
គ. ហានិភ័យពាក់ព័ន្ធដែលនិងការផ្តល់កណ្តាលនូវរយៈពេលមធ្យោ	៥៥
ឃ. ការកើនវិស័យដែលបានបង្កើតឡើងនៃក្របខ័ណ្ឌ	៥៥
៥.៣. បានិត្យនិងការគោលដៅនៃក្របខ័ណ្ឌ	៥៥
ក. ការបង្កើតនូវការគោលដៅនៃក្របខ័ណ្ឌ	៥៥
ខ. សម្រួលការបង្កើតការអនុវត្តន៍ពីក្របខ័ណ្ឌ	៥៥
៥. សេចក្តីផ្តើមនៃក្រសួងពេទ្យ	៥៥
៥.១. ឧបសម្ព័ន្ធ កែសម្រួលនៃក្រសួងពេទ្យ ឆ្នាំ ២០២១-២០២៣	៥៥
៥.២. ឧបសម្ព័ន្ធ ឧបសម្រួលនៃក្រសួងពេទ្យ ឆ្នាំ ២០២៤-២០២៥	៥៥
៥.៣. ឧបសម្ព័ន្ធ កែសម្រួលនៃក្រសួងពេទ្យ ឆ្នាំ ២០២៥-២០២៧	៥៥

១. បច្ចុប្បន្ន

សកល ១ ក្នុងគោលដៅនេះ, រាជរដ្ឋាភិបាលអាណាព្យាប័ណ្ឌទី ៣ បានជាក់ចេញនូវ យុទ្ធសាស្ត្រមន្ទុយោន្ត-
ចំណាម៉ែនុយោន្តទី ១ ដើម្បី កំណើន, ការដារ, សមធូ, ប្រសិទ្ធភាព និង ចិរភាព និងកំណត់យកនូវ អាជីវការ
គ្នា: ចំនួន ៥ : មនុស្ស, ផ្លូវ, ទីក, ត្រឹម និង បច្ចេកវិទ្យា ។

ដើម្បីបន្ថែក្រាណានុវត្តលការកំណើនសេដ្ឋកិច្ចខ្លួន កើដូចជាសម្របាណនូវសមិទ្ធផលបីបន្ទះទៀត, ការដោកំចេញ និងអនុវត្តគោលនយោបាយហិរញ្ញវត្ថុសាធារណៈ (Fiscal Policy), ប្រកបដោយភាពប្រុងប្រយ័ត្ន និងភាពចាត់សម្រាប់ប្រមាណបាន ព្រមទាំងដោយការធានានុវត្តភាព គឺជាការចាត់ចិនអប់ខ្លះបាន ។ ក្នុងនេះ, រាជធានីបាលនឹងដោកំចេញនូវ ក្របខណ្ឌហិរញ្ញវត្ថុសាធារណៈយោបល់មធ្យម ដែលបង្ហាញពីការព្យាករយៈពេល មធ្យមនូវស្ថាបនិស៍យសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ, កំណត់យុទ្ធសាស្ត្រហិរញ្ញវត្ថុសាធារណៈ (Fiscal Strategy) និងកំណត់នូវ ដំហគោលនយោបាយហិរញ្ញវត្ថុសាធារណៈ (Fiscal Policy Stance) ដោយ ប្រកាសច្បាប់នូវ វិធានហិរញ្ញវត្ថុសាធារណៈមួយចំនួន (Fiscal Rules) ។

ការរៀបចំ «ក្របខណ្ឌហិរញ្ញវត្ថុសាធារណៈយោះពេលមធ្យម ២០២៥-២០២៧» ត្រូវបានធ្វើឡើងក្រោមទម្រង់ ៣ ឆ្នាំរឹង (Three Years Rolling) ដែលកួនុងនោះ ពីតាមចំណាំការងារក្នុងឆ្នាំ ២០២៥ (ដែលជាច្នាំទី ១) និងជាប់ពីឆ្នាំ ២០២៥, ខណៈដែលចំណោលសម្រាប់ឆ្នាំ ២០២៦ (ច្នាំទី ២) និងឆ្នាំ ២០២៧ (ច្នាំទី ៣) និងអាចត្រូវបានកែតម្រូវនៅច្នាំបន្ទូលបន្ទាប់ ដើម្បីឱ្យស្របទៅតាមការរំប្រែលនៃស្ថានភាព សង្គម-សេដ្ឋកិច្ចកួនុងស្រុក និងបីយាកសសេដ្ឋកិច្ចខាងក្រោម ។ ក្របខណ្ឌនេះនឹងត្រូវយកចាត់មូលដ្ឋានសម្រាប់ការរៀបចំនូវ «ក្របខណ្ឌហិរញ្ញវត្ថុសាធារណៈយោះពេលមធ្យម ២០២៥-២០២៧» និង «សេចក្តីព្រោះច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥» ។

ប្រាកដធនស់, កម្ពុជានឹងមិនអាចត្រូវដោនការគោលនយោបាយ សម្រាប់គ្រប់សេណាវីរូដើម្បីដើម្បី
កើតមានឡើងនោះទេ ជាមួយនឹងសការណ៍សកលដើម្បីមានការពិត្យយ៉ាងរហ័ស, ពោរពាណិជ្ជការ-
មិនប្រាកដបានឡើងស់, នឹងមិនចំណុះនឹងការគ្រប់គ្រងរបស់កម្ពុជា ។ ក្នុងនំយនេះ, ក្របខ័ណ្ឌគោលនយោបាយ
ហិរញ្ញវត្ថុសាធារណៈ នឹងប្រកាសខ្លាប់នូវ អភិវឌ្ឍម ២ ទន្លឹមត្តុសម្រាប់ការគ្រប់គ្រងសការណ៍ ឬមាន ៤ ម្នាច់,
តាមដាន, សិក្សា និងភាយតម្លៃ ដាប់ជាប្រចាំ លើដំណើរការពិត្យនៃសានការណ៍ខាងក្រោម នឹងផ្តើក្នុងប្រទេស ពោល

គី ត្រូវភាគប់ជាប់ជាប្រចាំនូវដើមីទៅនៃសេដ្ឋកិច្ច និងសង្គម និងត្រូវដាក់ចេញ, ដោយបុរសកម្ម និងទាន់ពេល, នូវវិធានការចាំថាត់ ដើម្បីផ្តើមប្រកបដោយប្រសិទ្ធភាព ឡានឹងបញ្ហាប្រលេម និងហានិកយកចំណែកយដល់កែវិមានចំពោះមុខ, ពីសេស វិធានការសំដាននាយុបាននូវស្ថិកភាពម៉ាក្រុសេដ្ឋកិច្ច និងស្ថិកភាពវិស័យហិរញ្ញវត្ថុ និងលំនឹងនៃដីភាពប្រជាធិបាល, និង ម្មាសទៀត, ហានវេរកតែ និងដាក់ចេញនូវវិធានការដាក់លាក់, មុតស្រប និងចំគោលដៅ ដើម្បីដាន់ស្រាយបញ្ហាដាចបសគ្គុកំដែនស្ថេស៍ចំណែកយ សំដានលើកកម្មសំភាពប្រក្សាទុប្រដែង និងពាក្យដី និងពាក្យដី ដើម្បីទាក់ទង និងដំប្លាការវិនិយោគ និងលើកកម្មសំភាពសេដ្ឋកិច្ច ជាទុទៅ ។

ម៉ោងពិច្ចទៀត, ការរៀបចំ «ក្របខណ្ឌហិរញ្ញវត្ថុសាធារណៈយោះពេលមធ្យម ឆ្នាំ ២០២៥-២០៣៧» កើតឡើងដែរ លើលទ្ធផលនៃការផ្តាស់ប្តូរថ្មីគោលប្លឹកនៃគណន៍យុវជាតិ ឆ្នាំ ២០១៨ សម្រាប់ការគណនាសេវាទិន្នន័យដូចជាលក្ខុងស្ថុកសុប (ជ.ស.ស.) ។ ការផ្តាស់ប្តូរថ្មីគោលប្លឹកនៃគណន៍យុវជាតិ បានធ្វើឱ្យមានការកើតនៃទំហំសេដ្ឋកិច្ច និងការផ្តាស់ប្តូរចនាសម្ព័ន្ធនៃវិស័យពិត (Real Sector) ដែលបង្កើតជាបច្ចុប្បន្ន មកលើសូចនាករមាត្រូសេដ្ឋកិច្ចសំខាន់ៗ និងសូចនាករតាមវិស័យផ្សេងទៀតជាអនុបាតនៃ ជ.ស.ស. រួមមាន ៤ វិស័យហិរញ្ញវត្ថុសាធារណៈ (Fiscal Sector), វិស័យខាងក្រោម (External Sector) និងវិស័យរូបិយត្ត (Monetary Sector) ។

៤. រូបរាងនៃការងាររបស់ខ្លួន

២.១. បន្ទីរលើសេវាបច្ចុប្បន្ន

ក្នុងរយៈពេលបុញ្ញានឆ្នាំចុងក្រោយ, ស្ថានភាពសេដ្ឋកិច្ច បាននិងកំណត់បន្ថប្រយោមនឹងហានីកំយ និងភាពមិនប្រាកដប្រជាមុន ដើម្បីយើងដែលបានបង្កើងដោយតួនាទីពលផ្លូវនគូបត្រា (Cumulative Effect) ពីវិបត្តិជំរួយចំនួន ដូចជា : ស្ថាកស្មាមនៃវិបត្តិជំនួយឆ្នាំ-១៤, សង្គមរាជធានីស៊ី និងអូយ៌ក្រោន, និងការផ្តេចទេសជីវិត នូវការប្រយុទ្ធភាពអីស្រាវអល និងក្រុមហ៊ាមាស (Israel and Hamas Conflict) ជាដើម ។ ហន្តុលើនេះ, ការបន្ទីតកំណត់សេដ្ឋកិច្ចគោលនយោបាយរូបិយវត្ថុសកល និងសម្រាប់អតិថរណា បានបង្កើងដល់សេដ្ឋកិច្ចសកល ដើម្បី ។ តាមការរាយការណ៍បេស្បីលនិធូបិយវត្ថុអន្តរជាតិ (IMF), កំណើនសេដ្ឋកិច្ចសកលក្នុងឆ្នាំ ២០២៣ ត្រូវបានរំពើងបាន ចិមចិយមកនៅ ក្នុងរដ្ឋដំបាន ៣,២% ។

ក្នុងឆ្នាំ ២០២៤ នេះ, ស្ថានភាពសេដ្ឋកិច្ចសកលនឹងបន្ទាកំណើនក្នុងលក្ខណៈទ្រឹង ៣,២% ដូចត្រូវ ២០២៣ ក្នុងហិរញ្ញអន្តរកាលនៃពហុបីតី ពោលគីបីតីមួយមិនទាន់ផ្តល់ជូន, វិបីតីមួយឡើតកែតមានជាបន្ទូបន្ទាប់;

សង្គមមួយមិនទាន់យើងឡើងបញ្ចប់ដង, សង្គមមួយឡើតកកីដូចខ្លួចដែលឡើត ។ វិបត្តិផ្ទុនៗ និងជំនាញដែលដោះស្រាយបង្កើតការអ៊ីលបន្ថីដែលគោលនយោបាយរួមទាំងសកល នៅតែបន្ទាត់ដោយសម្រាប់សម្រាប់ជំនាញសេដ្ឋកិច្ចសកល, ខណៈដែលកំណើននៅតាមបណ្តាប្រទេសនឹមួយៗ កំពុងដៃបិញ្ញក្នុងលេវ្យធម៌ស្ថាតា (Growing Global Divergences) ពេលគឺ អាស្រែយលើវិភាគណ៍ និងលក្ខខណ្ឌសេដ្ឋកិច្ចដង និងអាស្រែយលើការដោកំបច្ចនុវត្តគោលនយោបាយនានា និងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយទាំងនេះដង ។ ក្នុងនោះ, បណ្តាប្រទេសសេដ្ឋកិច្ចអភិវឌ្ឍន៍ (Developed Economies) បាននិងកំពុងប្រយោមនឹងកំណើនសេដ្ឋកិច្ចដែលបច្ចុប្បន្ន ដោដងបណ្តាប្រទេសមានសេដ្ឋកិច្ចកំពុងវិភាគលាស់ (Emerging and Developing Economies) ។

ຕາກັນເຊີ ១: ກໍາລົງທະບຽນເສັ້ນຜູ້ກິບຕູ້ສະກລະ ນີ້ແຈ້ງຕໍ່ປະໜ່ວ

	សេដ្ឋកិច្ច សាខល	ប្រទេស អភិវឌ្ឍន៍	សេដ្ឋកិច្ចកំពុងកំណើន និងប្រទេសកំពុងអភិវឌ្ឍន៍	សហរដ្ឋ អាមេរិក	តំបន់ពាយ ប្រាក់គីឡូ	ចក្រកណៈ អង់គ្លេស	ជំបូន	ចិន	អាស៊ាន-ថ	
2022	3.5	2.6	4.1	1.9	3.4	4.3	1.0	3.0	5.5	
2023	3.2	1.6	4.3	2.5	0.4	0.1	1.9	5.2	4.1	
2024	3.2	1.7	4.1	2.7	0.8	0.5	0.9	4.6	4.5	
2025	3.2	1.8	4.2	1.9	1.5	1.5	1.0	4.1	4.6	
2026	3.2	1.8	4.1	2.0	1.4	1.7	0.8	3.8	4.6	
2027	3.1	1.7	4.0	2.1	1.3	1.7	0.6	3.6	4.6	


ប្រកចំ មូលនិធីរូបិយត្តអនុដាក់ ទស្សនិស្សយសដ្ឋកិច្ចសកល ខេ មេសា ឆ្នាំ ២០២៤

២.២. ទិន្នន័យនឹងកិច្ចកម្មបាន

ក. សមិទ្ធផលសេដ្ឋកិច្ចត្រង់ ២០២៣ និងទស្សន៍សំយ៉ា ត្រង់ ២០២៤

ដូចត្រូវនឹងសានកាតសេដ្ឋកិច្ចតាំបន់ និងសកល, សេដ្ឋកិច្ចកម្មជា ត្រូវបានរាយការណ៍ឡើបាមានកំណើនកុងផ្ទះ ៥,០% កុងឆ្នាំ ២០២៣ ប្រហាក់ប្រព័លទេនឹងកំណើនកុងឆ្នាំ ២០២២ កុងអត្រា ៥,១% ។ កំណើននេះ ត្រូវបានគំទ្រយ៉ាងសំខាន់ពីការបន្ថនិន្ទាការណូវនិស់យកម្មនលសាលមិនមែនភាគតែដែរ និងការបន្ថនិន្ទាក់ ដូចជាការក្រុាបាននូចលនការនៃឯស់យបដិសណ្តារកិច្ច និងសេវាកម្មមួយអាមោរ ព្រមទាំងឯស់យកំទ្រង់ទៀត (ឯស់យទេសបរណី), ទោះបីឯស់យភាគតែដែរបានទូទាត់ទូទាត់ការប៊ែះទូចចាតិការធ្វាក់នៃតម្លៃការខាងក្រោម យ៉ាងណាកី ។ គូរបញ្ជាក់ថា, ការបន្ថនិន្ទាការអនុវត្តិតានការអនុវត្តមនុសង្គម-សេដ្ឋកិច្ចរបស់រដ្ឋបាឌិជាល កំពុងចូលរួមចំណោកដែលជាសំខាន់ដឹងដែរ កុងការក្រុលនឹងជីវិកាតប្រជាជនទូទៅ និងស្ថិភាពអាណីវកម្ម ដែលជាមូលដ្ឋានគ្រឹះកុងការក្រុលនឹងសេដ្ឋកិច្ច ជារម ។

ក្រសួងទី ១៖ កំណើន ដ.ស.ស. ឆ្នាំ ២០១៧-២០១៨



ប្រភព៖ វិទ្យកសានជាតិសិតិ (២០១៧-២០២២) និងការពេករបស់ក្រសួងសេដកិច្ច និងបិរាណតិ (២០២៣-២០២៧)

សម្រាប់ឆ្នាំ ២០២៤, សេដ្ឋកិច្ចកម្មជាគ្រួបានចាត់ស្ថានថានឹងដើរវិញ ក្នុងអត្រាកំណើន ៦,០% ដោយសារការព្រឹលប់ទៅកេកាតល្យឡើងវិញនៃសេដ្ឋកិច្ចសកល, ជាតិសេសប្រទេសដៃគូណាពិធីកម្មកម្មជា, ស្របពេលដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនៃបន្ទុក្សាស្តីភាព និងនិន្ទាការលើ ។ ការព្រើងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រនានា, ជាតិសេសការពេន្ធឌីជាការអនុវត្ត «យុទ្ធសាស្ត្របញ្ហាកោណ-ដំណាក់កាលទី ១» និងកម្មវិធីគោលនយោបាយអាជិភាពនានា ជាមួយនឹងការបេន្ទុព្រើងការកំទេម្រងសីជ័រម៉ៅ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ក្នុងមក, ទាំងលើការស្វាត់សិល្បៈយបន្ទូលកំណើនដែលមានត្រាប់, កំដូចជាលើកកម្មសិល្បៈយសត្ថានុពលបីរួមយ បំនួនទៀត, ឬមានការនិយោគលើសហគ្រាសដួនគូប និងមធ្យម, ហេដ្ឋាបេនាសម្ព័ន្ធីជីថល និងបែតង, និងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការដំប្រើ និងបង្កើនតម្លៃបន្ទុមជីលសេដ្ឋកិច្ច ។

■ វិស័យឧស្សាហកម្ម

និងយុទ្ធសាស្ត្រ ត្រូវបានរាយការដោយម៉ែងចាំមានកំណើនចមចិយពីអគ្គារ ៤,២% តួនាទី ២០១២ មកត្រឹមអគ្គារ ៤,៣% តួនាទី ២០១៣ ដោយសារការផ្តល់កំណើនប្រសើរនៃអនុវិស័យភាគតែដែរ និងកំណើនយើតនៃអនុវិស័យសំណង់ដែលបានបំពេញកិច្ចមួយដើម្បីកដោយកំណើនប្រសើរនៃអនុវិស័យកម្មនុសាលមិនមែនភាគតែដែរ, អនុវិស័យជិត-កម្មមួយអាហារ និងអនុវិស័យជិតកម្មកេសដ្ឋែ: និងច្បាស់ដែរ ១ សម្រាប់ឆ្នាំ ២០១៤, និងដើរវិញ តួនាទី ៧,៦% ដោយសារការធ្វើបិញ្ញានៃអនុវិស័យភាគតែដែរ ស្របពេលដែលអនុវិស័យកម្មនុសាលមិនមែនភាគតែដែរ និងអនុវិស័យជិតកម្មមួយអាហារ និងកេសដ្ឋែ: នៅបន្ទីរក្រាបានចលនការ ។



អនុវត្តការដែរ ត្រូវបានការយកមួយចាសម្រោចបានកំណើនអវិជ្ជមាន គួរពអត្រា -៣,៥% គួរព ឆ្នាំ ២០២៣ ដោយសារការធ្វើការដោងការរំពឹងទុកនៃតម្លៃការខាងក្រោម, ជាពីស់សប្តាហានប្រទេសដែលជាដែកកុពាណិជ្ជកម្មកម្មដារ ឬចង្ចារ៖ សហធ្វើអាមេរិក និងសហភាពអីរីប, ដែលបង្កើតឡើងដោយវិធាកនសង្គមរាជរដ្ឋសីសុវិ និងអិរីយក្រោន ។ សម្រាប់ឆ្នាំ ២០២៤, អនុវត្តយការដែរត្រូវបានចាត់ស្ថានបានកំណើនដើម្បី គួរពអត្រា ១,៥% ដោយសារការដែរជាសន្យាយការនៃតម្លៃការសេកល ស្របពេលដែលសម្រាប់អតិថជនបានការត្រួតព្យាយាយ ។



អនុវត្តយកម្មនៃសាលមិនមែនភាគតែដែរ ត្រូវបានចាត់ស្ថានហានីងបន្ទូរក្រោបាននូវកំណើនដែលមាន
គុណភាព ១៧,០% គុណភាព ២០២៣ ដោយសារការបន្ទូរកំណើននៃតម្លៃការខាងក្រោម ស្របពេល
ដែលជាបិតជាបិតប្រមើឱ្យទីផ្សារក្នុងស្រុក បន្ទូរកំណើន ជាតិសេសលើផ្ទុកចំណើអាមេរិក និងកេសដ្ឋាន;
គ្រឹះបន្ទូរកំណើននៃតម្លៃការខាងក្រោម និងផ្ទុកចំណើដែលមានគុណភាព ១៣,០% គុណភាព ២០២៤ ដោយសារ
ការរំពើងបន្ទូរកំណើននៃតម្លៃការខាងក្រោម និងតម្លៃការក្នុងស្រុក ដែលគាំទ្រដោយការដើរបិត្យនៃ
វិស័យទេសចរណ៍ ស្របនីងការស្ថារ និងអកិវឌ្ឍន៍កិច្ចក្រុងស្រុកជាបន្ទបន្ទាប់ ។ លើសពីនេះ,
សកម្មភាពជាបិតកម្មប្រមើឱ្យការនាំចេញ (គ្រឹះបន្ទូរកំណើន, សំបកកង់, គ្រឹះបង្កុះអេឡិចត្រូនិក
និងសុខ្ណាត) រំពើងបន្ទូរកំណើនសត្វានុពល ជាតិសេសការនាំចេញទៅទីផ្សារសហរដ្ឋអាមេរិក,
បិន និងទីផ្សារក្នុងតំបន់រដ្ឋមានចាត់ការ និងជាបិតកម្មប្រមើឱ្យទីផ្សារសហរដ្ឋអាមេរិក,
ដែលនឹងដោយជាបិតកម្មក្រុងស្រុក កំនែបន្ទូរក្រោបានបលនការណូ, ជាតិសេសទ្រទ្រង់ដោយជាបិតកម្មក្រុងស្រុក
ដែលជាបិតកម្មប្រមើឱ្យទីផ្សារក្នុងស្រុក ។ តាមការពិភាក្សា, គុណភាព ២០២៤,
ក្រុមហ៊ុនដោឡើងរចប់នឹងក្នុងស្រុកម្ខយ ក្រោដនឹងដោឡើងរចប់នឹងក្នុងដោឡើង ប្រមាណ ៦ ០០០-
៧ ០០០ គ្រឹះបន្ទូរកំណើន ៨ ០០០ គ្រឹះបន្ទូរកំណើន ២០២៣ ហើយគ្រាងដើសវិស
កម្មចំណុច និងព្រឹកសកម្មភាពជាបិតកម្មបន្ទូរកំណើន ៩ ៩៩៩ នឹងនេះ, រាជរដ្ឋាភិបាល
បានជាក់ចេញនូវច្បាប់ និងគោលនយោបាយមួយចំនួន ដូចជា «ច្បាប់ស្តីពីនិយោគនៃព្រះ-
រាជរដ្ឋាភិបាលកម្ពុជា» សំដើរដើរភាពទាក់ទាញនៃបរិយាណសវិនិយោគ, បន្ទូរកំណើន
ប្រកបដោយប្រសិទ្ធភាពនិធានការមួតស្រុប ដើម្បីសម្រេចបានសម្រាប់ប្រកបដោយប្រព័ន្ធ

ជាបច្ចនាសម្ប័ន្ត និងបញ្ហាដៃខែឆ្នាំ ដែលមានចទិនអនុសញ្ញាប័ន សំដើលីកកម្មស់ដលិតកម្ម ក្នុងស្រុក ។



«មូលនិធីសហគ្រប់ភាព» ក៏ត្រូវបានផ្តល់ជាមួយឡើង ដើម្បីព្រម្យីដែលឱ្យភាពដលិតកម្ម តាមរយៈការបង្កើនគុណភាពដំនាថ្ង និងដោះស្រាយបញ្ហាពាក់ព័ន្ធនឹងគម្ពាតការផ្តល់ជាមួយឡើង និងតម្រូវការកំណត់លក្ខណៈលើទីផ្សារ ក៏ដូចជាបង្កើតប្រព័ន្ធអេកូឡូសីថាំបាច់ ។ ជាមួយគ្មាន៖ ការកើតចំនួនប្រជាធិន្ទន៍ និងចំណុល (ទីផ្សារក្នុងស្រុក) ក៏នឹងទាក់ទាញវិនិយោគបរទស និងក្នុងតំបន់ ក្នុងការបង្កើនការវិនិយោគក្នុងសំយោន់នាថែលខាងមុខ, ធនាគារ:ការព្រៃះការអនុវត្តគោលនយោបាយនានា និងជួយដំប្រាការអភិវឌ្ឍនិសំយោន់, ជាពិស់សង្គមព្រៃះដែលឱ្យភាពនិងអនុលោមភាពបែងសំសហគ្រប់ភាព និងមធ្យម ។


■ វិស័យសេវាកម្ម



តិច្ឆនាក់ការណោះពេលអនាគត; និងការដំឡើករដ្ឋបន្ទីតុកម្មក្នុងវិស័យទេសចរណ៍ រួមជាមួយនឹងការបន្តុអន្តែតិច្ឆនាក់ការរោមអភិវឌ្ឍន៍ខេត្តទេសចរណ៍នានា ។



អនុវត្តន៍យកចំណាំ ត្រូវបានរាយការដែលមានកំណើន គួរព ២០២៣ ដោយសារការបន្ទាន់ត្រឹមនៃចារន្ទិញ-លក់ និងផ្តល់អចលនវគ្គ និងរំពីជាដើរកុងលេខ្កួនយើត គួរព ដោយ ១,២% សម្រាប់ឆ្នាំ ២០២៤ ។ ចារន្ទិញ-លក់ និងផ្តល់អចលនវគ្គថ្មីនេះ ពិនិត្យក្នុងការបន្ទាន់ត្រឹមបច្ចុប្បន្ន ដោយហេតុប្រតាមរបៀបបន្ទាន់ត្រឹមបច្ចុប្បន្ន នៃក្រសួងក្រសួងការពិនិត្យការបច្ចុប្បន្ន និងផ្តល់អចលនវគ្គប្រភេទនេះ ពីដែលក្នុងលីកឈ្មោះក្នុងក្រសួងក្រសួងការពិនិត្យការបច្ចុប្បន្ន (បែបធុរាណិច្ច) ។ ទៅជាយ៉ាងនេះ គឺ សកម្មភាពអចលនវគ្គជាមួយក្នុងក្រសួងក្រសួងការពិនិត្យការបច្ចុប្បន្ន នៃបន្ទាន់ត្រឹមបច្ចុប្បន្ន ដែលអគារណ៍រាលក់រាល (Retail Mall) ។ ដូចត្រូវនិងវិស័យសំណង់ដើម្បី ការដោកកំចេញនូវវិធានការគោលនយោបាយរបស់រដ្ឋបាសក្នុងកាលកន្លែងមក កំណើនចូលរួមចំណែកជួយរក្សាលិនីដែលអាជីវកម្មរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ កំដូចជាកាត់បន្ទយដលប់បោះពាល់ផ្លូវក្នុង និងបានចូលរួមរក្សាលិនីដែលវិស័យនេះ រួមជាមួយនឹងការរំពីជាក្នុងការដោបារ៉ាវនៃចារន្ទិញ-លក់ និងផ្តល់អចលនវគ្គ ស្របនឹងនិន្ទាការសេដ្ឋកិច្ច ។



អនុវិស័យលក់ផ្តុំ-ករូ ត្រូវបានរាយការណ៍មួយចាន់ដែលបានកំណើនថាមបច្ចុប្បន្នអគ្គារ ៥,០% ក្នុងឆ្នាំ ២០២៣ ដែលឆ្លើងបញ្ជាក់ថា ការចំណេះចំណេះរាយការណ៍សកម្មភាពនៅក្នុងប្រព័ន្ធនឹងទិញ្ញាលក់លើទំនិញ្ញមួយចំនួន ដោយសារការឆ្លាតកំនើនអំណោចទិញ្ញរបស់ប្រជាធិបតេយ្យ, ពីសេស ទៅលើទំនិញ្ញប្រធានាត ជូចជាបែយនូវ ជាដើម; បើទៀតត្រូវបានប៉ះបួុរោគទិញ្ញដោយសកម្មភាពចាយរាយក្នុងស្រុកលើទំនិញ្ញមួយអាជារ និងកេសដ្ឋាន: និងទំនិញ្ញចាប់បើយចំនួនឡើត ស្របពេលនឹងការដៃបិញ្ញ នៃវិស័យទេសចរណ៍ និងការប្រាស់ប្រាស់ព្រឹត្តិការណ៍ជាតិ និងអនុជាតិនានា ។ សម្រាប់ឆ្នាំ ២០២៤, អនុវិស័យនេះត្រូវបានរំពៀងចាន់ដែលបានកំណើនថាមបច្ចុប្បន្នក្នុងអគ្គារ ៥,៣% ដែលទ្រូវបានរាយការណ៍នូវសកម្មភាពចាយរាយក្នុងស្រុក កំងចាប់ជាការបន្ទាន់នឹងវិស័យទេសចរណ៍ ស្របពេលដែលមានការកំណើននៃការប្រើប្រាស់ប្រព័ន្ធឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិក (E-Commerce) គឺបានរំពៀងគោលនយោបាយគ្រប់ទេសចរណ៍ ក្នុងអគ្គារ ៥,០%



ទៅនឹងបកម្មកំពង់ដែលស្ថិតក្រោងព្រះសីហនុ, និងជាប្រព័ន្ធដូ «ដែនការមករប់ដៃងរដាយស្តីពីប្រព័ន្ធឌីជីថ្លែន អនុមេធាតាយ និងកសិការកម្មកម្ពុជា ២០២៣-២០៣៣» ។




អនុវិស័យហិរញ្ញវត្ថុ និងជានកប់រែង ត្រូវបានរាយការដោយតម្លៃបាមានកំណើនអវិជ្ជមានភីដី ២០២៣ ភីដីអត្រា -៥,០% ដោយសារការធ្វាក់ប្រាក់ចំណោតរបស់វិស័យហិរញ្ញវត្ថុផ្តល់ការពន្លាសារ (ជន-គារពាណិជ្ជ), ខណៈដែលការផ្តល់តំណាងមានការចិត្តបង្រាប់ខ្លួន ស្របនឹងការកែវិនិន្ទន៍រៀបចំដើមតំណាង ។ ការណែនេះ បណ្តុះបណ្តុះការបន្ទាន់តែបន្ទាន់គោលនយោបាយរូបិយវត្ថុ សកល, ទិសេសគឺជាសារកៅណ្ឌាលរបស់សហរដ្ឋអាមេរិក ។ យ៉ាងណាមិញ្ញា, អនុវិស័យជានកប់រែងនៅបន្ទាន់ចលនការកំណើន បុន្ថែតភីដីអត្រាប័មប័យដើរ ។ ភីដី ២០២៤, អនុ-វិស័យនេះ វិធីជានិងដែលវិញ្ញា ភីដីអត្រាកំណើន ០,៩% ក្រោមការវិធីទុកការធ្វាក់មកវិញ្ញា ជាបណ្តុះបណ្តុះដើរ ដើមតំណាង ដោយសារការបន្ទាន់របន្ទាយការវិតបន្ទាន់គោលនយោបាយរូបិយវត្ថុសកល ។

■ និស់យកសិកម្ម

និស់យកសិកម្ម គួរពត្រីបានការងារកំណត់ថ្ងៃខែឆ្នាំ ២០២៣ ត្រូវបានរាយការដោយតម្លៃបានការកំណត់ ០,៩% តាមច្បាស់ដែលបានរាយការកំណត់នៃអនុ-
និស់យកដែល និងអនុនិស់យកចិត្តធមសត្វ, ខណៈអនុនិស់យកនៅបន្ទាល់សម្រាប់បានកំណត់ទាប ។ សម្រាប់ត្រីបាន
២០២៤, និស់យកសិកម្ម ត្រូវបានចាត់នៃស្ថានបានកំណត់នៃយើតគួរពត្រីបានកំណត់ ០,៧% ផ្លូវបញ្ចប់ដីភាពលំបាក
សម្រាប់និស់យកចិត្តធមសត្វ និងនៅសាខា ដោយសារការធ្វើការនៃផ្លូវបញ្ចប់ ដែលបានធ្វើឱ្យផ្តលិតការទទួលដោក-
ខាតបង់, ប៉ុន្មាននិស់យកដែល នៅក្នុងមែនសម្រាប់តាមច្បាស់ដែលបាននៃនិស់យកសិកម្ម ជារឿម ។



អនុវត្តន៍យដ្ឋានការិយាល័យតម្លៃបានកែនក្នុងផ្លូវ ១,៣% ក្នុងឆ្នាំ ២០២៣ ដោយសារកំណើន ដែលត្រួតពិនិត្យក្នុងក្រុងរដ្ឋបាល ៩ សម្រាប់ឆ្នាំ ២០២៤, អនុវត្តន៍យនេះត្រូវបានចាត់សាន្តបាន



អនុវិស័យចិត្តមេស្តី ត្រូវបានរាយការដោលខ្លួនម៉ោង ដែលធ្វើឱ្យជុលចំណោញទាប ជាពិស់ការចិត្តមតមលើប្រព័ន្ធសារ, ស្របពេលដែលការនៅចុលសាក់បង្កក់បានជាក់ស្អាតបន្ទះម មកលើថ្មីសាក់ក្នុងទីផ្សារ ។ សម្រាប់ឆ្នាំ ២០២៤, អនុវិស័យនេះត្រូវបានចាត់ស្ថានបានក្នុងអគ្គារ -២,០% ដោយសារធម៌តករមួយចំនួនកាត់បន្ទូយដលិតកម្ម សម្រាប់ឆ្នាំនេះ ។ យ៉ាងណាមិញ, ការជាក់ចេញវិធានការបន្ទាន់លើការងារការនៅចុលសាក់បង្កក និងការអនុវត្តអនុក្រើក្ស ស្តីពីការជាក់ឱ្យប្រើប្រាស់បច្ចីទៅនឹងបញ្ហាបាយយាត់ និងជាប់កម្រិតកំណត់នឹងដំណឹងបង្កើនទៅកិត្តិកដល់ដលិតកម្មក្នុងស្រុក ហើយអាចធ្វើឱ្យអនុវិស័យនេះ មានភាពប្រសើរជាផាងការពីឯកទុក ។



អនុវត្តន៍យនសាខា ត្រូវបានរាយកម្មដោយបន្ទីចមកវិញ្ញុងអគ្គាល់ ០,១% ក្នុងឆ្នាំ ២០២៣ និងបន្ទីចសន្យើម្ចារ ក្នុងអគ្គាល់ ០,២% សម្រាប់ឆ្នាំ ២០២៤ ដែលគំទ្រដោយការដោរពិញ្ញនៃជំនាញបានបង្កើតឡើង ជំនាញបានបង្កើតឡើង តាមរយៈប្រសិទ្ធភាពនៃការពេញឱ្យដាក់ការបង្កើតឡើងនៃនគរបាល និងប្រព័ន្ធដែលបានបង្កើតឡើង ខណៈជំនាញបានបង្កើតឡើង ដលូវកម្មវិធីប្រកម្មនៃបន្ទីចមកនឹងបញ្ជាផ្ទាត់ដែលផ្តល់ជាបន្ទីចមក ។

■ អតិថជនា និងអត្ថបទរបាក់

ក្នុងឆ្នាំ ២០២៣, អគ្គអតិថិជនរាយការបច្ចុប្បន្នរដ្ឋធំ ២,១% ពីប្រមាណ ៥,៣% ក្នុងឆ្នាំ ២០២២ ដោយសារការត្រលប់ទៅក្រុងការដាក់រាយការនៃថ្មីទំនើងនឹងក្រុងអនុវត្តដោយ, ជាពីស់ស ថ្មីប្រចាំ ១ខែ:ជាយ៉ាងនេះតើ, អគ្គប្បុរាណការដោយក្នុងការ (រៀល/ដុល្លារអាមេរិក) បានកើនដល់ប្រមាណ ៥ ១១០ រៀល/ដុល្លារអាមេរិក ដោយសារការវិកបន្ទីដែលនយោបាយរួចរាល់សហដ្ឋាមីអាមេរិក ដែលបណ្តាលឱ្យបិយប័ណ្ឌដុល្លារអាមេរិកឡើងថ្មី ដោយបន្ទីដុល្លារប័ណ្ឌដើរ ។ ក្នុងឆ្នាំ ២០២៤, អគ្គអតិថិជន នឹងបន្ទាល់កំណើនក្នុងរដ្ឋធំ ២,៧% ដោយសារការបន្ទីដុល្លារក្នុងក្រុងរាយការ និងប្រើប្រាស់ក្នុងស្រុក, ស្រុកបានដែលថ្មីទំនើងនឹងក្រុងអនុវត្តដោយនៅបន្ទាល់រក្សាបានស្តីភាព ។ អគ្គប្បុរាណការដោយក្នុងការ (រៀល/ដុល្លារអាមេរិក) ទៅដើរបានដែលថ្មីទំនើងក្នុងក្រុងរាយការ និងបន្ទាល់ក្នុងស្រុកបានដែលថ្មីទំនើងនឹងក្រុងអនុវត្តដោយនៅបន្ទាល់រក្សាបានស្តីភាព ។

■ វិស័យខាងក្រោម

សមគុលីគណនីបាន (រួមបញ្ចូលបង្កើរ) ត្រូវបានចាត់ទិន្នន័យជាមានអតិថិជន, ដែលប្រកាសដាក់នឹងនាយករដ្ឋមន្ត្រី, ក្នុងផ្ទាល់ប្រមាណា ១,៣% នៃ ជ.ស.ស. ក្នុងឆ្នាំ ២០២៣, ដោយបន្ទីមប្រមាណា -១៨,៤% នៃ ជ.ស.ស. ក្នុងឆ្នាំ ២០២៤, ដោយសារការធ្វាក់នៃការនាំចូល, ជាពិសេសការធ្វាក់យ៉ាងគំបុកនៃការនាំចូលមាស, វគ្គធម្មាត-ដើមដែលត្រូវបានបង្កើរ និងការនាំចូលយោងយន្ត ។ ផ្ទាល់យើឡើង, ការនាំចេញបេស់កម្មជាន់ នៅបន្ទាក់ក្នុងបានកំណើនដើម្បីមាន

ដោយការនាំចេញដលិតផលកម្មនុសាលមិនមែនភាគតែដែរ និងដលិតផលកសិកម្ម បើទេះបីការនាំចេញដលិត-ផលភាគតែដែរបានធ្វាក់យ៉ាងណាកី ។ ជាមួយគ្មាន៖ ចំណូលពិនិត្យទេសចរណ៍ កំណានបន្ទុដើរ ដែលធ្លីបញ្ចាំងពីការបន្ទុនិន្ទាការកែវនៃក្រុងទេសចរណ៍ និងអន្តរដាក់ និងការដើរបីច្បាប់នៃវិស័យទេសចរណ៍ ជាយុម ។ កំហុនិនិយោគធ្លាល់ពីបរទេស នៅបន្ទុនិន្ទាការកែវ ក្នុងធ្វើដំប្លាហាម ៣ ៩៥៩ លានដុល្លារអាមេរិក បុ ប្រមាណ ៤,២% នៃ ជ.ស.ស., ជាមួយនឹងកំណើនប្រមាណ ១០,៦% ដោយបន្ទីដំឡើ ៩០២២ ដែលត្រូវបានដំឡើដោយការ-និនិយោគក្នុងវិស័យកម្មនុសាលមិនមែនភាគតែដែរ ដូចជា ៖ ដលិតកម្មសំបកដែលបានបង្កើតឡើង សូឡូ, ដលិតផលដែចខ្សែប់, ចំណើអាហារកំបុង និងសំបកកំបុង, និងលោហធាតុ ជាដើម ស្របពេលដែលការនិនិយោគក្នុងវិស័យជាតាការនាំបន្ទុរក្សាបានចលនការណូ ។ ការណ៍នេះ ធ្វើឱ្យទុនបម្ចុងអន្តរដាក់ពួនគា ក្នុងធ្វើដំឡើ ១៩ ៩៩៨ លានដុល្លារអាមេរិក ដែលស្រីដំឡើប្រមាណ ៤,២ ខ្លះការនាំចេញ ។

ក្នុងឆ្នាំ ២០២៤, សមគុលីគណនីចរន្ត (រួមបញ្ចូលបង្កើត) ទៅដឹងថានឹងត្រូវបានអភិវឌ្ឍន៍ ពេលវេលាដីមានខិនភាព ក្នុងឆ្នាំដែលបានបង្កើត -១,៥% នៃ ជ.ស.ស. ដោយសារការវិធីនឹងទុកការដើម្បីចូលរួមការនាំចូល ជាយុម ។ ការនាំចូល កំពើដឹងថានឹងបន្ទាន់ដើម្បី និងក្រុាបាននូវចុលនការ ដែលនឹងបន្ទាន់ដូច្នេះដោយការនាំចូលដិតផលកម្មណ៍-សាលមិនមែនកាត់ដើរ និងការដើម្បីចូលនឹងការនាំចូលដិតផលកាត់ដើរ ។ ជាមួយតាមនេះ, ចំណុលពីសិស្ស ទេសចរណ៍កំពើដឹងបន្ទាន់និងការកែតែ ដោយសារការវិធីនឹងទុកការបន្ទាន់កែតែនៃក្រុះទេសចរ, ស្របនឹងការដោកកោចូលនូវ វិធានការគោលនយោបាយរបស់រដ្ឋបាដីបាល ជាអាជី «ទស្សនាស័ំមករ ២០២៤» ។លើស្ថាបនីរឿងយោគត្រាល់ពី បន្ទទសវិធីនឹងបន្ទាន់កែតែ ដល់ប្រមាណា ៤ ២៥០ លានដុល្លារអាមេរិក ឬ ប្រមាណា ៦,០% នៃ ជ.ស.ស. ដោយសារការបន្ទាន់សកម្មភាពនិងយោគត្រាល់សត្វានុពល ។ ទន្លឹមនេះ, ទុនបង្កើតអនុដោតិ ត្រូវបានព្យាករប៉ា នឹងបន្ទាន់កែតែ ក្នុងឆ្នាំ ២២ ៣០៣ លានដុល្លារអាមេរិក ឬ ស្មើប្រមាណា ៨,០ ខ្លះ នៃការនាំចូល ។

២. ទស្សនកិច្ចយោងដែលមធ្យម ត្រាំ ២០២៥-២០៣៣

ក្នុងរយៈពេលមធ្យម ឆ្នាំ ២០២៥-២០២៧, កំណើនសេដ្ឋកិច្ចកម្មជាថ្វីបានព្យាកម្មស្ថិតក្នុងអគ្គារមធ្យម ៦,៥% ក្នុងនោះឆ្នាំ ២០២៥ ព្យាកម្មមានកំណើន ៦,៣% ក្រោមការវេដិជនុកនៃនិន្ទាការណូនៃតម្លៃរកាសកល និងកំណើនទំនួកបិត្តិត្តិនិយោគិនបរទេស, ស្របពេលដែលលក្ខខណ្ឌហិរញ្ញវត្ថុសកលអាបប្រសើរឡើង ។ ទន្លឹមនេះ, ការព្រៀងការអនុវត្ត «យុទ្ធសាស្ត្របញ្ហាកោណ-ដំណាក់កាលទី១» និងថ្មីក្នុងការកែទម្រង់សិដ្ឋម្រោ និងមុត្តស្រួល សេវាកដដ្ឋាកិចាល និងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាបេនាសម្ព័ន្ធ ដែលមានភាពប្រទាក់ក្រឡាតាំងដែលសេដ្ឋកិច្ច តាមរយៈការកែសង្គមុលធនមនុស្ស, ព្រៀងអភិបាលកិច្ចនិស័យដុំដែន និងផ្ទរកិច្ច, បង្កើនដែលិតភាពដលិតកម្ម, ដំប្លាការអភិវឌ្ឍរោងចំនាសម្ព័ន្ធត្រូវប្រកែទដោយបុកបញ្ចាលនូវរហ៊ានាសម្ព័ន្ធ និងបិល ក្នុងការរោនទៅបង្កើត និងបាប់យកនិស័យកំណើនថ្មីដោយផ្តុកលើដំនាថ្ង, បច្ចេកវិទ្យាណិងការនិត់ឯក ។



និសយឧស្សាហកម្ម ត្រូវបានព្យាករបាននឹងមានកំណើនជាមធ្យមប្រមាណ ៤,៥% សម្រាប់រយៈពេលមធ្យម ២០២៥-២០៣៧ គួរនោះផ្តល់ ២០២៥ ព្យាករបានកំណើន ៤,៦% តាំងដោយការរក្សាទានតុល្យភាពនៃអនុវិស័យកាត់ដៅ និងកម្មនុសាលមិនមែនកាត់ដៅ ខណៈអនុវិស័យសំណង់នៅបន្ទាន់កំណើនទាបជាងនិត្យាការធ្វើតា (មុនវិបត្តិដីកីឡើង-១៩) ។ អនុវិស័យកាត់ដៅ ត្រូវបានរំពឹងថានៅបន្ទាន់រក្សាទានកំណើនប្រហាក់ប្រហែលមុនវិបត្តិដីកីឡើង-



និងយេសោកម្ម ត្រូវបានព្យាករបាននឹងមានកំណើនជាមធ្យមប្រមាណ ៥,៧% ប្រហាក់ប្រែហល ត្រូវទៅនឹងនិន្ទាការធ្វុតា សម្រាប់យោ:ពេលមធ្យម ២០២៥-២០២៧ ភ្លុងនោះឆ្នាំ ២០២៥ ព្យាករបាននឹងកំណើន ៥,៦% ដោយសារការបន្ទូរក្រុាបានចលនការនៃអនុសិសយបដិសណ្តារ- កិច្ច និងសេវាកម្មមួយបារាំង និងសេវាកម្មទេសចរណ៍តាំងទ្រដូចខ្លះ, ឧណ៍:ដែលអនុសិសយ អចលនទ្រព្យនៅបន្ទូមានកំណើនទាប ។ អនុសិសយបដិសណ្តារកិច្ច និងសេវាកម្មមួយបារាំង ត្រូវបានរំពើងបាននឹងបន្ទូរកើត តាំងទ្រដូចយក្សោរទេសចរណ៍ដាក់, ឧណ៍:យក្សោរទេសចរណ៍ដាក់នៅបន្ទូមានសត្ថានុពល ។ ការបន្ទូរអនុគតុនូវ «ដែនចិច្ចុលផ្លូវស្តីពីដែនកាស្សារ និងលើកស្សាយសិសយ ទេសចរណ៍កម្មដាន ភ្លុង និងក្រោយឲ្យត្រួតដើរក្នុងឆ្នាំ-១៤», «ដែនការមេអកិវឌ្ឍន៍ទេសចរណ៍ខេត្ត សៀមរាប ឆ្នាំ២០២១-២០៣៥» និង «ដែនការមេអកិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលកិរី ២០២១- ២០៣៥» និង កម្មវិធី «ទស្សនាសៀមរាប ២០២៥» និងចូលរួមចំណោកយ៉ាងសំខាន់ភ្លុងការ- ស្សារ និងដំឡើកកំណើននឹងសិសយទេសចរណ៍ខ្លះដើរឲ្យ ។ អនុសិសយអចលនទ្រព្យ ត្រូវបានរំពើងបាន នឹងកើតភ្លុងអត្រាពាបជាងធម្មតា ដោយសារការរំពើងទុកនៃការបន្ទូរដើរឲ្យ និងយោតពីបន្ទះ បុំនែនសកម្មភាពទិញ-លក់អចលនទ្រព្យ ជាតិសេសដ្ឋុកលំនោបានដើរឲ្យ ពាប និងមធ្យម រំពើងបាននឹងបន្ទូរតាំងទ្រដល់កំណើននៃអនុសិសយនេះ ជាម្យម ។ អនុសិសយលក់ដុំ-កាយ ត្រូវបានព្យាករបាននឹងបន្ទូរកើតប្រហាក់ប្រហលទៅនឹងនិន្ទាការធ្វុតា ដោយសារការរំពើងទុក ពីការដើរឲ្យ និងសកម្មភាពចាយកាយ និងតម្លៃការភ្លុងស្រុក ស្របជាមួយនឹងនិន្ទាការនៃ ការកើតប្រាក់បំណុលរបស់ប្រជាជន ។ ការដ្ឋានសំបុរសកម្មភាពគឺវិកម្មតាមរយៈការប្រើប្រាស់



និស់យកសិកម្ម ត្រូវបានព្យាករបាននឹងមានកំណើនដាមុជ្យមប្រមាណ ១,២% ប្រហាក់ប្រហេល និន្ទាការកញ្ចប់ទៅ សម្រាប់រយៈពេលមុជ្យម គួរពន្លេ:ឆ្នាំ ២០១៥ ព្យាករបាននឹងមានកំណើន ១,៩% ដោយសារការពីដែនទុកនូវកំណើនល្អនៃអនុវិស័យដំណាំ និងចិត្តធមសត្វ និងការធ្វើបសន្ទើម្រាម នៃអនុវិស័យនេសាទ ។ អនុវិស័យដំណាំ ត្រូវបានពីដែនបាននូវក្រកំណើនល្អ ដោយសារការបន្ទាក់នៃការវិស័យកទាំងគួរព្យួរ និងពីបន្ទះសលើការរំភ័យដើម្បីជួយដលកសិកម្ម, ការបង្កើនវិស័យកសាធារណៈ និងអន្តរកមន្តរបស់កដ្ឋាកិតាល ដូចជា: ការផ្តល់ហិរញ្ញប្បទានសម្បទាន គួរពន្លេការដើរបញ្ជីតិចកម្មគួរព្យួរ និងការអនុវត្តកិច្ចព្រមប្រព័ន្ធពាណិជ្ជកម្មសេវានានា ដែលនឹងបន្ទាក់ដើរបញ្ជីតិចកម្មគួរព្យួរ ។ ទន្លឹមនេះ, អនុវិស័យចិត្តធមសត្វ ត្រូវបានព្យាករបាននឹងបន្ទាក់ដើរបញ្ជីតិចកម្មគួរព្យួរ និងការអនុវត្តកិច្ចព្រមប្រព័ន្ធពាណិជ្ជកម្មសេវានានា ដែលនឹងលើកទីកច្ចាស់បិត្តធមគួរព្យួរ ខណៈ: អនុវិស័យនេសាទ ត្រូវបានព្យាករបាននឹងមានកំណើនល្អ ក្រោមការពីដែនទុកនូវកំណើនដែលបានបង្ហាញឡើងវិញដោយការដាក់បេច្ចានូវគោលនយោបាយបង្កាបច្ចុប្បន្ន និងការវិស័យកទាំងគួរព្យួរ និងដែនគុអកិវឌ្ឍន៍ តាមរយៈការដោះស្រាយបញ្ហាប្រឈមដារនាសម្ព័ន្ធ, ការគំថ្រដ្ឋីកហិរញ្ញប្បទាន, ការផ្សេងៗរបសន្ទើម្រាម និងការប្រើបាស់ពីកិច្ចការដោយបសនិទាធគម្ពុជា និងគុណភាព ។

តារាងទី ២៖ ទស្សនកម្មប្រចាំខែ មិថុនា ឆ្នាំ ២០១៩-២០២៣

កំណើន (%)	2019	2020	2021	2022	2023ច.	2024ច.	2025ច.	2026ច.	2027ច.
ជ.ស.ស.	7.9	-3.6	3.1	5.1	5.0	6.0	6.3	6.5	6.7
វិស័យកសិក្សា	-0.4	0.6	1.5	0.6	0.9	0.7	1.1	1.2	1.3
ដំណោះស្រាយ	0.6	0.9	2.2	1.1	1.3	1.6	1.6	1.7	1.8
ទេសចរ	-2.6	0.9	2.3	1.2	0.9	-2.0	0.3	0.5	0.6
ចិត្តិមសត្វិ	-1.5	0.7	-1.0	-1.3	0.1	0.2	0.3	0.4	0.5
វិស័យខស្សាបក្សា	13.0	-2.2	8.4	8.2	4.3	7.9	8.6	9.1	9.5
កាត់ដោរ	12.9	-7.7	15.9	11.3	-3.5	7.5	9.4	9.1	8.8
សំណង់	18.7	-7.6	-8.0	0.9	0.7	1.1	2.5	4.0	5.8
ផលិតកម្មបាកបាហារ	7.8	3.4	4.2	7.6	7.3	7.7	7.5	6.7	6.5
ផលិតកម្មកសដ្ឋ: និងថ្វីជំដក	7.7	4.4	7.9	5.6	6.8	7.7	8.4	8.9	9.4
កម្មនុសាលមិនមែនកាត់ដោរ	8.4	11.9	16.8	10.3	17.0	13.0	11.7	11.7	11.7
សេវាកម្ម	6.6	-6.7	-1.8	3.6	7.2	5.8	5.6	5.9	5.8
បចិនសង្គារកិច្ច និងសំគាល់មួយចាប់រាយ	5.5	-34.2	-39.5	22.0	47.5	12.6	8.4	7.3	5.1
លក់ផ្ទុក-កាយ	5.7	-6.3	2.5	4.5	4.0	5.3	5.9	6.1	6.3
ដឹកជញ្ជូន និងសុក	8.4	-2.7	3.8	4.7	4.7	5.2	5.8	6.2	6.6
បច្ចេកវិទ្យាតំណែង និងគម្រោគមន្ត	9.8	11.5	12.0	9.0	9.0	8.0	7.5	7.5	7.5
ហិរញ្ញវត្ថុ និងធានាក់ប់ដែ	7.9	4.3	3.2	-1.0	-4.0	0.1	1.5	2.8	4.2
អប់រំទ្រព្យ	8.7	-8.3	-8.5	0.5	0.0	1.2	2.8	3.7	4.9
អតិថជនា	1.8	2.9	2.9	5.3	2.1	2.7	2.5	2.5	2.5
អគ្គុប្រកាក់	4,052	4,077	4,068	4,087	4,110	4,083	4,069	4,056	4,054

ីនភាពគណនឹម្មនេះ (រួមបញ្ចូលបង្កើរ) ត្រូវបានព្យាករបោនីដែលស្ថិតក្នុងដៃខែឆ្នាំជាមួយម្របមាណ -៣,៧% ដោយសារការពិនិត្យការក្រោចាននូវសមតុល្យពាណិជ្ជកម្ម ស្របពេលដែលបំណុលពីវិស់យេទេសចរណ៍ក៏នៅបន្ទាននិឡាការណ្ឌ ។ ការនាំចេញ ទីផ្សារនឹងបន្ទានកើន ដែលបន្ទានដីរូបាយការនាំចេញដិតជាលក្ខណន៍សាលមិនមែនកាត់ដោរ និងធ្វើតាមដំណឹងសិកម្ម ។ ជាមួយគ្មាន៖ ការនាំចូល ក៏រីបីដិតបន្ទាននិឡាការណ្ឌ ដោយការកើននូវការនាំចូលត្រូវបាត់ដើមដល់កម្រិតបម្រើខ្លួនដីយកម្បន្តសាល និងធ្វើតាមដំណឹងសិកម្មដោយក្នុងស្រុក, និងការនាំចូលទំនិញប្រើប្រាស់ដោយការបន្ទានកើននូវសកម្មភាពបាយក្រោម និងប្រើប្រាស់ក្នុងស្រុក ។ ហើយការវិនិយោគផ្ទាល់ពីបរទេស ត្រូវបានព្យាករបោនីដែលបន្ទានកើន ក្នុងដៃខែឆ្នាំជាមួយម្របមាណ ៤,៦% នៃ ជ.ស.ស. ដោយសារការបន្ទានកើននូវទំនួរកិច្ចនិងស្រុក ជាមួយនឹងបរិយាកសកាន់តែអំណោយដលសម្រាប់ការវិនិយោគនៅក្នុងជាតិ តាមរយៈការអនុវត្ត «ចូរប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា» និងគោលនយោបាយចំឡើងបំនុះនៅឡើត ។ ត្រូវបញ្ចាក់ថា, ក្នុងរយៈពេលមួយខាងមុខ, កម្ពុជាក៏រីបីដិតបន្ទានអារម្មាត់ទាញវិនិយោគដែលមានតម្លៃបន្ទានមខ្ពស់, ដែលបានក្នុងវិស់យកម្បន្តសាលមិនមែនកាត់ដោរ រួមមាន៖ បង្កែងអេឡិចត្រូនិក, ដែឡើងយានយន្ត, សុទ្ធភាព, ដិត-

កម្មសំបកកង់យានយន្ត និងផលិតផលកែប្រឹងធ្វើត្រួត ។ ជាលទ្ធផល, ទុនបម្បុដអន្តោះដោកី នឹងបន្ថកេះ ដោយ
មានទំហំជាមធ្យមប្រមាណ ៣ ខែ នៃការវាំចូល ។

តារាងទី ៣៖ ទស្សនកិច្ចនៃស្ថានភាពនិងរបាយការក្រុមជាតិ ២០១៩-២០២៣

សូចនករ	2019	2020	2021	2022	2023ព.	2024ព្វ.	2025ព្វ.	2026ព្វ.	2027ព្វ.
ការនៅចំបេញ (លានដុល្លារអាមេរិក)	14,986	18,522	19,521	23,179	23,564	25,845	29,385	33,226	37,569
ការនៅចំបេល (លានដុល្លារអាមេរិក)	22,242	21,066	30,726	32,005	26,551	30,467	35,506	40,816	46,457
ឯទាធការតម្លៃគុណភាពជាតិកម្ម (លានដុល្លារអាមេរិក)	-7,255	-2,544	-11,257	-8,826	-2,986	-4,622	-6,122	-7,590	-8,888
ឯទាធការតម្លៃថ្ងៃនៅ (លានដុល្លារអាមេរិក)	-2,931	-881	-10,893	-7,582	553	-722	-1,336	-2,149	-2,957
រហូតិនិយោគត្រួលតីបរទស (លានដុល្លារអាមេរិក)	3,663	3,625	3,486	3,579	3,959	4,250	4,556	4,871	5,194
ទុនបម្រើដែនដឹក (លានដុល្លារអាមេរិក)	18,763	21,334	20,265	17,805	19,998	22,303	24,423	26,604	28,576
ការនៅចំបញ (ការយោន ផ.ស.ស.)	40.8%	53.0%	52.7%	57.7%	54.7%	55.0%	57.2%	59.0%	60.9%
ការនៅចំបេល (ការយោន ផ.ស.ស.)	60.5%	60.3%	82.9%	79.7%	61.6%	64.8%	69.1%	72.5%	75.3%
ឯទាធការតម្លៃគុណភាពជាតិកម្ម (ការយោន ផ.ស.ស.)	-19.7%	-7.3%	-30.4%	-22.0%	-6.9%	-9.8%	-11.9%	-13.5%	-14.4%
ឯទាធការតម្លៃថ្ងៃនៅ (ការយោន ផ.ស.ស.)	-8.0%	-2.5%	-29.4%	-18.9%	1.3%	-1.5%	-2.6%	-3.8%	-4.8%
រហូតិនិយោគត្រួលតីបរទស (ការយោន ផ.ស.ស.)	10.0%	10.4%	9.4%	8.9%	9.2%	9.0%	8.9%	8.6%	8.4%
ទុនបម្រើដែនដឹក (ចំនួនខ្លះការនៅចំបេល)	8.8	13.4	7.4	6.1	8.2	8.0	7.5	7.2	6.8

ប្រកត់ ធនាគារជាតិនៃកម្មដា (២០១៩-២០២២) និងក្រសួងសេដកិច្ច និងបីរព្យិត្ត (២០២៣-២០២៧)

គ. ហានិភ័យ និងទិសដៅគោលនយោបាយម៉ាករសជាតិច

- ១). កំណើនបច្ចុប្បន្ននៃសេដ្ឋកិច្ចសកល និងបិន;
 - ២). ការបន្ទីតបន្ទីដោលនយោបាយរូបីយវគ្គសកល;
 - ៣). ភាពតានតីដែលកត្តាកូមិសាស្ត្រសេដ្ឋកិច្ចដើលអចបន្ទចំបង្កាក់ដល់ប្រជាក់ផ្តល់ព័ត៌មានសកល និងសំឡួលការកើនឡើងទៅអនុជាជាតិ;
 - ៤). ការបែកខ្លួនកូមិសាស្ត្រសេដ្ឋកិច្ច និងពាណិជ្ជកម្ម; និង
 - ៥). ដល់ពាល់ការតែងតាំងនៃការប្រាប់ប្រាប់អាណាពាណិជ្ជកម្ម និងក្រសួងពិសេស។

ទន្លឹមនឹងការកែវនៃហានីភ័យខាងក្រោម កម្ពុជា ក៏នៅតែបន្ទប់រយមនឹងបញ្ហាដារចនាសម្ព័ន្ធមួយចំនួន រមាយនេះ

- ១). លេវ្តិនយោតនៃការធ្វើពិធីកម្មសេដ្ឋកិច្ច;
 - ២). ថ្លែជីមធ្វើឱ្យកិច្ចនៃមានកម្រិតខ្ពស់;
 - ៣). ការមានកម្រិតនៃកិច្ចសម្របសម្រួលពាណិជ្ជកម្ម និងបរិយាកសដុរកិច្ច;
 - ៤). បរិមាណ និងគុណភាពនៃកម្មា ដែលកម្មដំនាថ្ង មិនទាន់ធ្វើយកបទទៅនឹងតម្លៃការទីផ្សារ;
 - ៥). ការមានកម្រិតនៃប្រព័ន្ធសុខភិបាល និងប្រព័ន្ធគំពាល់សង្គម; និង
 - ៦). ការមានកម្រិតនៃចំណោះដី និងដំនាថ្ងក្នុងការចាប់យកបច្ចេកវិទ្យាឌីបល ។

ជាទិសដៅយុទ្ធសាស្ត្រ និងគោលនយោបាយ, រាជរដ្ឋាភិបាលកម្ពុជា នឹងបន្ថែមការកែច្រៀងជាបនាសម្ព័ន្ធ និងជាប្រព័ន្ធឌ្មីជាករកសាងភាពដន្លេសេដ្ឋកិច្ច និងសង្គម ឱ្យកាន់តែវិធាន និងមានភាព-ផ្តើមបន្ថែម ដោយផ្តាគលឈើអាជីវកម្មចំណុះន ៦ ដុចមានចំងក្វី «យុទ្ធសាស្ត្របញ្ហាកោណ-ជិំណាក់កាលទី១» រួមមាន៖

- ការអភិវឌ្ឍមុលផនមនុស្ស តាមរយៈការព្រៃដីគុណភាពវិស័យអប់រំ, កីឡា, ទឹកសាស្ត្រ, និងបច្ចេក-វិទ្យា; ការបណ្តុះបណ្តាលជំនាញបច្ចេកទេស; ការលើកកម្មស់សុខភាព និងសុខមាលភាពប្រជាជន; ការព្រៃដីប្រព័ន្ធគាំពារសង្គម; និងការព្រៃដីភាពជាពលរដ្ឋភូជសង្គម ដែលមានអាយុធំខ្ពស់ ប្រកបដោយសមធូម និងបរិយាប័ណ្ឌ ។
 - ការធ្វើពិធីធកម្មសេដ្ឋកិច្ច និងការបេង្កើនភាពប្រកួតប្រជែង តាមរយៈការអភិវឌ្ឍវិស័យនៃប្រភព កំណើនសេដ្ឋកិច្ចកន្លែ: និងបីៗ; ការលើកកម្មស់ការត្រួតប៉ា និងការបេង្កើនប្រសិទ្ធភាពនៃវិស័យដីក-ជាតុន និងឡូដីស្តីក, វិស័យប្រាមពល, វិស័យទីកស្តាត និង វិស័យខិត្តិចល; ការកែលមួបរិយាកាស ធម្មកិច្ច និងការវិនិយោគ; ការព្រៃដីប្រសិទ្ធភាព និងភាពទាក់ទងនៃតំបន់សេដ្ឋកិច្ចពិសេស, ស្ថាន ឧស្សាហកម្ម, ស្ថានកសិ-ឧស្សាហកម្ម និងតំបន់ពាណិជ្ជកម្មស៊ី; និងការធ្វើនាំរុគ្គន៍យន្តការហិរញ្ញ-ប្បទាន និងដលិតដលបិរញ្ញវត្ថុសម្រាប់គំទ្រដល់ការវិនិយោគ ។
 - ការអភិវឌ្ឍវិស័យដែកជន និងការងារ តាមរយៈការអភិវឌ្ឍឱ្យការងារ; ការលើកស្ទើយសហគ្រាល ធម្មតុច និងមធ្យម, ធម្មកិច្ចបី, សហគ្រឿនភាពនិងការអភិវឌ្ឍសេដ្ឋកិច្ចក្រោប្រព័ន្ធ; ការព្រៃដីភាពជាងគ្រឿស័យសាធារណៈ: និងវិស័យដែកជន; ការព្រៃដីការប្រកួតប្រជែងនិងយន្តការសេដ្ឋកិច្ចឱ្យការ ឱ្យការនៃតំបន់ប្រសិទ្ធភាព; និងការព្រៃដីប្រព័ន្ធផិរញ្ញវត្ថុជនាគារ និងមិនមែនជនាគារ ។
 - ការអភិវឌ្ឍប្រកបដោយភាពធន់, ចិះភាព និង បរិយាប័ណ្ឌ តាមរយៈការធ្វើអតិបរាលីយកម្មដលលកក ប្រជាសាស្ត្រ; ការព្រៃដីភាពធន់ប្រជាសាស្ត្រ និងការលើកកម្មស់សមភាពយេនខំ; ការគ្រប់គ្រង ធម្មជាតិ, ឲ្យដុំដែលទេសចរណ៍ប្រកបដោយចិះភាព; ការលើកស្ទើយកសិកម្ម និងការ-អភិវឌ្ឍនៅបទ; ការព្រៃដីការគ្រប់គ្រង និងការធ្វើទំនើបកម្មនគរូបនីយកម្ម; និងការធានាចិះភាព ហិរញ្ញន និងការរៀបចំខ្លួនផ្លូវការបច្ចេកទេសដូច ព្រមទាំងការលើកកម្មស់សេដ្ឋ-កិច្ចបែតង ។
 - ការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមខិត្តិចល តាមរយៈការកសាងដោកិតាល និងពលរដ្ឋខិត្តិចល; ការ-អភិវឌ្ឍធម្មកិច្ចខិត្តិចល, ពាណិជ្ជកម្មតាមប្រព័ន្ធគេឡិចត្រូនិក, និងប្រព័ន្ធនាំរុគ្គន៍ខិត្តិចល; ការ-កសាង និងអភិវឌ្ឍរោងចាយនាសម្ព័ន្ធខិត្តិចល; ការកសាងភាពធ្វើដាក់លើប្រព័ន្ធខិត្តិចល; និងការ-អភិវឌ្ឍបច្ចេកវិទ្យាបិរញ្ញវត្ថុ ។

- **ការបន្ទាន់ដើរដីជាសាធារណៈ**: តាមរយៈការបន្ទាន់កែទម្រង់ស្ថាប័នដៃ ដោយផ្តាគលើការពង្រីក សមត្ថភាព និងប្រសិទ្ធភាពកុងការអនុវត្តការងារ; ការសម្រិតសម្រាប់ដំឡើមនាសមត្ថភាពខ្ពស់ និង គុណវិស្វិលិ ឱ្យទទួលខុសត្រូវការងារសំខាន់ៗ; ព្រមទាំងការលើកកម្ពស់ការទទួលខុសត្រូវ និងការជាម្មាស់ការរបស់ក្រសួង-ស្ថាប័ន ដើម្បីឈានទៅសម្រចបានដើរដីជាសាធារណៈ ដែលស្ថាគតស្អី, ឆ្លាតហើយ និងមានសមត្ថភាពខ្ពស់ ។

၃. ဖုနှစ်ဆုံးပါးကြော်နှုန်းဆောင်း

ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ ២០១៥-២០១៧ ដាក់ចែងទូទៅយុទ្ធសាស្ត្រហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋបាល ដោយកំណត់នូវ ជំហានគោលនយោបាយហិរញ្ញវត្ថុសាធារណៈ (Fiscal Policy Stance), វិធានហិរញ្ញវត្ថុសាធារណៈ (Fiscal Rules) និង អាជីភាពគោលនយោបាយ (Policy Priorities) ដោយសំដើរនានូវការសម្រចចួលបាននូវគោលបំណងសំខាន់ៗ ៣ រូបមាន៖ (១)-គោលនយោបាយអាជីភាពរបស់រដ្ឋបាល; (២)-ព្រឹងប្រសិទ្ធភាពនៃការវិភាគចិត្ត; និង (៣)-ជាមុខប្រព័ន្ធដែលត្រូវបានស្វែងរក និងប្រើប្រាស់ដើម្បីការរៀបចំប្រព័ន្ធនេះ។

၃.၁. ဦးမာနအောင်ဆရာတော်မြို့၏ဘဏ္ဍာတွေ၏စာတမ်း

ជាមួយនឹងការអនុវត្ត «ដំបាកគោលនយោបាយព្រៃងប្រសិទ្ធភាពជាជាប់ហេន» នេះ, ខិនភាពចិត្តកូដុងរយៈពេលមធ្យម នឹងចាប់ផើម្រមតូច និងជាស្សើម។ ក្នុងនោះ, ចំពោះផ្ទៀកចំណូល, រដ្ឋបាលនឹងព្រៃងកម្មុលដ្ឋានចំណូល ប្រកបដោយភាពហ្មត់ចត់ និងទន្លេភ្នែកខ្លួន ព្រមទាំងបន្ថអនុវត្តធានការណើកទីកចិត្តនានា បស់រដ្ឋបាល សំដើលើកកម្មសំដើរពាណិជ្ជកម្ម ។ វិនិផ្ទុកចំណូលយើ នឹងត្រូវបានព្រៃងប្រសិទ្ធភាព ប្រកបដោយស្ថាផ្ទៃតីប្រុងប្រយ័ត្នខ្លួន ដើម្បីធានាចុះបាននូវការទ្រួលបានការងារកិឡូវិស័យ សេដ្ឋកិច្ច

ព្រមទាំងជានាតុខ្លួនបង្កើតដែលនឹងនូវភាពប្រតិបត្តិការការងារបស់រដ្ឋបាសាតាល និងការអនុវត្តកម្មវិធីគោលនយោបាយអាជីវការបស់រដ្ឋបាសាតាលនីតិកាលទី ៣ នៃផែសក ស្របតាមទិសដៅយុទ្ធសាស្ត្រដែលបានដាក់ចេញនៅក្នុង «យុទ្ធសាស្ត្របញ្ហាកោណៈ-ដំណាក់កាលទី ១» ។

၃.၂. အိမ်သာဆူတန်ဆောင်

វិធានហិរញ្ញវត្ថុសាធារណៈ: គឺជាដែនកម្មយើងសំខាន់ ក្នុងការរៀបចំក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈ-
ពេលមធ្យម ត្រូវបានបែងចែកជា ២ គីឡូ ១). យុទ្ធសាស្ត្រហិរញ្ញវត្ថុសាធារណៈ (Fiscal Anchor) ដែលជាពិធានសម្រាប់
រយៈពេលមធ្យម និង ២). វិធានប្រតិបត្តិ (Operational Rules) ដែលជាពិធានប្រចាំឆ្នាំ ។ ការកំណត់នូវវិធាន
ហិរញ្ញវត្ថុសាធារណៈត្រូវបានធ្វើឡើង ដើម្បីជាក់បេញនូវលក្ខខណ្ឌជាក់លាក់លើសុចនាកសំខាន់ៗនៃក្របខណ្ឌ
ហិរញ្ញវត្ថុសាធារណៈ, លើកកម្មសំប្រវត្តិភាពនៃការរៀបចំក្របខណ្ឌបុរិភាព, ពង្វីកប្រសិទ្ធភាព និងវិនិយក្នុង
ការអនុវត្តបុរិភាព, និងជាទិស់សាធារណៈនូវការពិភាក្សាលើក្របខណ្ឌហិរញ្ញវត្ថុសាធារណៈ ។

ក. យុទ្ធខិរញ្ញវត្ថុសាធារណៈ

- (១). អនុបាតតតម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈសរុប ធ្វើបន្ថីដ ជ.ស.ស. ត្រីមកម្រិត ៥៥%;

(២). អនុបាតតតម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈក្រុមប្រទេស ធ្វើបន្ថីដ ជ.ស.ស. ត្រីមកម្រិត ៥០%;

(៣). អនុបាតតតម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈក្រុមប្រទេស ធ្វើបន្ថីដការនាំចេញ ត្រីមកម្រិត ១៥០%;

(៤). អនុបាតសេវាកម្មបំណុលសាធារណៈក្រុមប្រទេស ធ្វើបន្ថីដការនាំចេញ ត្រីមកម្រិត ១៥%; និង

(៥). អនុបាតសេវាកម្មបំណុលសាធារណៈក្រុមប្រទេស ធ្វើបន្ថីដចំណូលចិត្តការជាតិ ត្រីមកម្រិត ១៥% ។

២. វិធានប្រតិបត្តិ

វិធានប្រតិបត្តិ គឺជាកិច្ចសាធារណៈប្រចាំឆ្នាំ ដែលកំណត់លក្ខខណ្ឌជាក់លាក់លើសុចនាករ សំខាន់ៗ ក្នុងការរៀបចំក្របខ័ណ្ឌថីការប្រចាំឆ្នាំ ដូចជា ចំណួល, ចំណាយ ឬ គុលុយភាពថីការ ហើយផ្លាស់ប្តឹង ការអនុវត្តថីការ ដោយគោរពតាមយុទ្ធបីរញ្ញវត្ថុសាធារណៈដែលបានជាក់ចេញ ។ ជាទុទៅ, វិធានប្រតិបត្តិ ដែល ជាក់ចេញក្នុងក្របខ័ណ្ឌបីរញ្ញវត្ថុសាធារណៈរួម: ពេលមធ្យម អាចមានមួយ ឬ ប្រើប្រាស់ឡាតាមបិទិការណ៍សេដ្ឋកិច្ច និងលក្ខខណ្ឌនៃប្រព័ន្ធបីរញ្ញវត្ថុសាធារណៈ ក្នុងប្រទេសនីមួយៗ ។ ជាមួយត្រូវ, ការដាក់ចេញនូវវិធាននេះ ត្រូវមាន ការគិតគូ ដើម្បីលើគោលការណ៍សំខាន់ៗមួយចំនួន រួមមាន ៖ ការចូលរួមជានានួសិកភាពម៉ាក្រុសដ្ឋកិច្ច (Stabilization), សាមញ្ញភាពក្នុងការរៀបចំ និងអនុវត្តថីការ (Simplicity), ការរៀបចំក្នុងបាននៃវិធានដែលបាន

ជាក់បេញ (Credibility) ព្រមទាំងការពាយស្មួល ភ្លើងការគោលដៅ និងភ្លើងការអនុវត្ត (Ease of Monitoring and Enforcement) ។

សម្រាប់កម្ពុជា ដែលជាប្រទេសមានប្រាក់ចំណូលមធ្យកម្រិតទាប, ការកំណត់វិធានប្រតិបត្តិដោយប្រើវិធានគុលុយភាពចិត្ត (Budget Balance Rule) មានលក្ខណៈសមស្របបំផុត ដោយសារសេដ្ឋកិច្ចកម្ពុជា គឺជាសេដ្ឋកិច្ចកំពង់រៀកលូតលាស់ និងស្របតាមរបៀបនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដែលនៅមានតម្លៃការវិនិយោគសាធារណៈខ្ពស់ ។ ទីនើមនេះ, ការកំណត់វិធានគុលុយភាពចិត្ត ក៏ដាច់ខ្លួនឡើង និងត្រូវបានអនុត្តែនៅតាមបណ្តាប្រទេសភាគចិត្តនៃដែរ ។ ក្នុងន័យនេះ, រដ្ឋបាលកិច្ចការកំណត់យកពិតានគុលុយភាពចិត្តសរុបប្រចាំឆ្នាំ ជាវិធានប្រតិបត្តិ ដោយកំណត់ ឱនភាពចិត្តសរុប មិនត្រូវលើសពីកម្រិត -៥,០% នៃ ជ.ស.ស. សម្រាប់ការ-រៀបចំ «ក្រុមខ័ណ្ឌបិញ្ញាក្នុងសាធារណៈរយៈពេលមធ្យម្នាច់ ២០២៥-២០៣៥» ។

ការកំណត់កម្រិតខិនភាពចីរការនេះ ធ្វើឡើងក្នុងនៃយបន្តរក្សាបីភាពបំណុលសាធារណៈ និងជានានូវបីភាពហិរញ្ញវត្ថុសាធារណៈ យោ: ពេលមធ្យម ស្របតាមដំបារគាលនយោបាយព្រៀងប្រសិទ្ធភាពចីរការ, ខណៈនៅតែផ្តល់លទ្ធភាពសម្រាប់ការអនុវត្តគាលនយោបាយអាជីវការ សំដើរក្សាបាននូវស្ថិភាពម៉ាក្រុសដ្ឋាកិច្ច និងហិរញ្ញវត្ថុ និងគំទ្រកាស្អារ និងការដំរូចកំណើនសេដ្ឋាកិច្ច និងការអភិវឌ្ឍ ។ យឺរលីមូលដ្ឋាននៃការបន្ទរក្សាបាននូវស្ថិភាពម៉ាក្រុសដ្ឋាកិច្ច, ការគ្រប់គ្រងខិនភាពចីរការ ដោយអនុលោមឱ្យបានតាមវិធានប្រតិបត្តិនេះ ក៏នឹងជានាបួនកម្រិតបំណុលសាធារណៈ កម្ពុជាបន្ទរក្សាបាននូវបីភាព និងស្ថិតក្នុងកម្រិតហានិភ័យទាបដងដែរ ។ ទោះដោយ៉ាងនេះកើត ក្នុងករណីប្រជានសក្តី ដូចជា គ្រោះមម្ពុជាតិ, ការើករាលដាងលនៃដំឡើងជាសកល, គ្រោះអាសន្នខ្ចាក់ជាតិ, ឬភាពចំពាត់ជាបន្ទាន់សម្រាប់ប្រយោជន៍ជាតិ ដែលបង្ហើឱ្យមានការប្រប្រឈប់ខ្លះដូចជាលម្អិតកម្មម៉ាក្រុសដ្ឋាកិច្ច និងមូលដ្ឋាននៃការរៀបចំក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈ យោ: ពេលមធ្យម, ការអនុវត្តិជានប្រតិបត្តិអារម្មានភាពទន្ល់វត្ថុ ដើងការកំណត់នេះ ដើម្បីផ្តល់លទ្ធភាពគ្រប់គ្រាន់ដែលជាកិតាលក្នុងការរួមឱ្យអនុកម្មនៃ និងដោះស្រាយបញ្ហា បែលយុមបានទាន់ពេល ។

၃၃ နာမီခာမာတေသနလုပ်ဖော်အဖွဲ့

ដើម្បីធានាការសម្រចបាននូវទស្សនកិច្ចសំខាន់ៗ ដូចជាពេលមធ្យម ស្របតាមទីសង្គម-គោល-នយោបាយអាជីវការបស់រដ្ឋបាល ដើម្បីបានដាក់ចេញផ្តើម «យុទ្ធសាស្ត្របញ្ហាកោណ-ដំណាក់កាលទី១» និង «កម្មវិធីនយោបាយបស់រដ្ឋបាល នឹងកាលទី ៣ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារ មាតុក្រឹម ឆ្នាំ ២០២៣-២០២៥», «ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ ២០២៥-២០២៧» កំណត់យកអាជីវការគោលនយោបាយសំខាន់ៗ ដូចខាងក្រោម ៖

- បន្ទាក់រាល់សន្តិភាព, ស្ថិកភាពនយោបាយ, សមិទ្ធផលសង្គម និងជំរូញការដោះស្រាយបញ្ហាប្រចាំអាសន្ន នានា ក្នុងសង្គម ដើម្បីក្រុមស្ថិភាព និងសុខជុមមេនាប្រជាធិបតេយ្យ;
 - បន្ទើបើក្រុមសមិទ្ធផលគោលនយោបាយការបរទេស ដោយបន្ទាន់ត្រួនយោបាយជករដ្ឋ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក;
 - បន្ទាន់ស្ថិភាពម៉ាក្រុសដឹកច្បូន និងបិរញ្ញាណក្នុងសាធារណៈ និងគំពែនលីស៊ីយេគ្លូនៃដែលមានស្រាប់ ដើម្បី ប្រព័ន្ធខំណើនសេដ្ឋកិច្ច ក្នុងរយៈពេលមធ្យម ប្រកបដោយបីភាព, បិយាប័ន្ទ និងភាពធន់;
 - ជំរូញការអភិវឌ្ឍមូលដន្មមនុស្ស ដោយការលើកកម្មស់គុណភាពអប់រំ និងការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវិះ និងបារកទេសគ្រប់កម្រិត ដើម្បីគំទេដិលិតកម្មដែលមានតម្លៃនៃមខស់;

- លើកកម្មសំភាពជាពលដ្ឋីក្នុងសង្គម លើកកម្មសំរប្បដម៌ និងសុខមាលភាពប្រជាជន សម្រាប់ការព្រៃម ខ្លួនជាប្រជាជននៃប្រទេសចំណូលមធ្យមកម្រិតខ្ពស់;
 - បន្ទុងក្នុងពិធីកម្មសេដ្ឋកិច្ច និងជំពូកកំណើនសេដ្ឋកិច្ច តាមរយៈការអភិវឌ្ឍនឹងយោង និងការអនុវត្តយន្តការហើរឡើប្បញាន និងផលិតផលហើរឡើវត្ថុ សម្រាប់គំន្រែដល់ការវិនិយោគ ដែលបានធ្វើនៅតម្លៃបន្លំមខ្ពស់;
 - កសាងជាដំបាននៅក្នុងការគ្របដណ្តូប់សុខភាពជាសកល តាមរយៈការពើងប្រព័ន្ធសុខភាពធម៌ ដើម្បីលើកកម្មសំសុខមាលភាពសង្គម និងកសាងភាពនៃសង្គមកម្មជា និងបន្ទុអភិវឌ្ឍប្រព័ន្ធ គំពារសង្គមឱ្យមានលក្ខណៈគ្រប់ដ្ឋីជាយ, និងបន្ទុអភិវឌ្ឍប្រព័ន្ធសេវាក្រោង ដែលផ្តល់សន្តិសុខសេវាក្រោង និងអាហារបន្ទុម សម្រាប់ប្រជាជនគ្រប់រូបរាង;
 - បន្ទុងក្នុងការអភិវឌ្ឍន៍បេណ្ឌបេន្ទាសម្អោនបន្ទុក្រោមគ្រប់ប្រភេទ, ទាំងរួច និង ទន់, ដើម្បីបានធ្វើនៅក្នុងការ, លើកកម្មសំភាពប្រកួតប្រជាជន និងជំពូកពិធីកម្ម;
 - បន្ទុងក្នុងការធ្វើវិគ្គកម្មឱ្យដើរបានសម្អោនបន្ទុក្រោមឱ្យដើរបាន និងការអភិវឌ្ឍន៍បេតង ដើម្បីកសាងដោកឲ្យបាន និងពលបន្ទុឱ្យដើរបានប្រកបដោយចិត្តភាព;
 - បន្ទុងក្នុងការអនុវត្តកម្មឱ្យដើរតិកកំណែទម្រង់រដ្ឋបាលសាធារណៈ, កម្មឱ្យដើរកំណែទម្រង់ការគ្រប់គ្រងហើរឡើវត្ថុ សាធារណៈ, កម្មឱ្យដើរកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាជិបតេយ្យនៅខ្ពស់ការក្រោមជាតិ, និងកម្មឱ្យដើរកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌; និង
 - បន្ទុលើកសុំយិស់យែកជន ដោយគំន្រែការអភិវឌ្ឍសរបត្រូវ និងមធ្យម, សេដ្ឋកិច្ចក្រោមប្រព័ន្ធ ដោយមានការបង្កើតបរិយាកាសល្អប្រសើរ តាមរយៈការពើងការអនុវត្តបង្កើតវិនិយោគ និងការកំណែលមូលបរិយាកាសធ្វើក្នុងជាម្លេយនិងភាពប្រកួតប្រជាជន និងសមភាព ។

డ. జిల్లా ప్రోవెస్టరీ అధికారి విభాగం నుండి:

៥.၁. ក្រសួងនិត្យបច្ចេកទេស នៃ ព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជាណាចក្រកម្ពុជា

ក. ការអនុវត្តប៊ីកា ឆ្នាំ ២០២៣

សម្រាប់ឆ្នាំ ២០២៣, លទ្ធផលនៃការប្រមូលចំណុលភូជស្សីក (ត្នោលខបណ្តាងអាសន្ន) សម្រាប់ប្រមាណ ១៥,៣៥% នៃ ជ.ស.ស. ពេលវេលាការប្រមូលចំណុលពីសិស្សដែលជាចន្ទូលកំណើនសេដ្ឋកិច្ចជាតិឆ្នាំ ២០២៣ រួមមាន វិស័យកសិកម្ម, កម្ពស់សាលមិនមែនភាពដើរ និងទេសចរណ៍ នៅមានទំហំគិចត្រូចនៅឡើយ, ខណៈមូលដ្ឋាន ចំណុលសំខាន់ៗ ត្រូវដោកប៉ះទីផ្សារខ្លាំងដោយសារការឆ្លាក់ចំណុលភូជស្សីកតែម្រាវត្ថុ និងនិន្យាកកកើនយើតនៃលទ្ធផលចំណុលពន្លឹមប្រមូលប្រចាំខែពីសកម្មភាពសេដ្ឋកិច្ចភូជស្សីក ទីនឹងនឹងការបន្ថែមដោយ ឱ្យអនុវត្តន៍វិធានការលើកទីកិច្ចដែលមានស្រាប់នានា និងការពេញឯកសាលភាពភូជការលើកលែង បុ បន្ទូរបន្ថយការបង់ពន្លឹម ដើម្បីសម្រែដល់បរិយាកសុរីកិច្ច, ដុំព្រោកវិនិយោគភូជស្សីក និងទ្រឡបនការនៃការ ឱ្យបានប្រើប្រាស់នៃសេដ្ឋកិច្ច ។

ចំពោះមុខនៃការផ្តល់កំណើលនេះ, ការអនុវត្តបំណុលយកដួងឆ្នាំ ២០២៣ ត្រូវបានចាត់ស្ថានថាមទីតាំងត្រូវបានត្រួតពិនិត្យដោយរាជរដ្ឋប្រជាពលរដ្ឋ ២០,៥០% នៃ ជ.ស.ស. (ត្រូវបានបញ្ជាក់ថាគារត្រួតពិនិត្យនេះត្រូវបានធ្វើឡើងនៅក្នុងការគ្រប់គ្រងបច្ចេកទេស) ទាបជាងការគ្រប់គ្រងបច្ចេកទេសដែល

គិតស្តីពីជប្រយោជន៍ ៩២,៦% នៃចុរាប់ថីកា ។ ទៅដោយាងនេះតើ, រាជរដ្ឋាភិបាល នៅពេលមានលទ្ធភាពត្រប់ត្រាន់ ក្នុងការអនុវត្តកម្មវិធីគោលនយោបាយសំខាន់ៗ ដែលបានដាក់ចេញក្នុងឆ្នាំ ដូចជាការដំឡើងប្រាក់បៀវត្សដូចនេះ មន្ទីរដែលបានដំឡើងប្រាក់បាន ក្នុងគោលដៅលើកកម្មស៊ីវភាពរស់នៅ, បំពាក់គុណឈ្មោះដីវិវាទ: ដោយណាយលើគោលការណ៍ សមធម៌, គុណាណិបតេយ្យ និងចិត្តការពីកា ដើម្បីបន្ថែមដំឡើងសមត្ថភាពស្ថាប័ន និងលើកកម្មស៊ីសមត្ថភាពមន្ទីរ, ដើម្បីសែស គំទ្រដឹងលំការអនុវត្តកម្មវិធីគោលនយោបាយអាជីវការនានា ។ ទន្លឹមនេះ, រាជរដ្ឋាភិបាលបានអនុវត្ត នូវកម្មវិធីអនុវត្តកម្មសង្គម-សេដ្ឋកិច្ច ដែលអនុវត្តប៉ុការអសប្រមាណា ពេលវេលាដួរការប្រើប្រាស់ ដើម្បីគំទ្រដឹងលំកម្មវិធីសំខាន់ៗ រូមមាន កម្មវិធីឧបត្ថម្ភសាប់ប្រាក់ដល់គ្រូសារក្រីក្រុ (ក្រុ១, ក្រុ២), កម្មវិធីឧបត្ថម្ភសាប់ប្រាក់មួយគ្រាប់ដូចនេះ ក្នុងការដោយដោយគ្រាប់, កម្មវិធីបណ្តុះបណ្តាលសមត្ថភាពដំនាថ្នូរដីវិវាទ: និងការដើរកម្មករព្យូរកិច្ច-សន្យាការដោយ, ហិរញ្ញប្បទានគំទ្រយុទ្ធសាស្ត្រនិងកម្មវិធីស្តារ និងជំនាញកំណើន និងគម្រោងអភិវឌ្ឍន៍តំបន់រុន-តាងក និងតំបន់ពាក់ស្មោះ ។

ជាលទ្ធផល, និងភាពចិត្តក្នុង ២០២៣ ត្រូវបានធានាឌានស្ថានក្នុងរដ្ឋធំ -៥,១៥% នៃ ជ.ស.ស. ទាបដាច់ច្បាប់ចិត្តក្របេទ ០,៤៨ ពីនូវភាគរយ ផ្សេងៗអំពីស្ថាតើប្រុងប្រយ័ត្នបែស់កដជាកិច្ចការធានាឌាន នូវឯករាយហិរញ្ញវត្ថុសាធារណៈ ១ ទោះជាយ៉ាងនេះគឺ, គ្រប់អនុបាតបំណុលសាធារណៈបែស់កម្ពុជា គឺសុខសិត ក្រោមអនុបាតគោលទាំងអស់ ដែលប្រការនេះបញ្ជាក់ថា ស្ថានភាពបំណុលសាធារណៈកម្ពុជា នៅតើបន្ទានបីរាជការ និងហានិកក្នុងក្រុមក្រសួង ។

២. ការចំណាំស្ថានការអនុវត្តបែកច្ចំ ២០២៤

ក្នុងឆ្នាំ ២០២៤ នេះ, រដ្ឋបាលបានប្រកាសជំហាននៃការអនុវត្ត «គោលជំហាតព្រឹងប្រសិទ្ធភាពថ្មីកា» សំដើម្បីចាប់ណែនសេដ្ឋកិច្ចប្រកបដោយនិន្ទេរភាព ក្នុងហិរញ្ញវត្ថុនៃការបន្ទូកសាងច្រនាប់ថីការឱ្យមានភាពធន់ និងដែងមាំ សំដើម្បីកកម្មសំកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។ ក្នុងនោះ, ចំណុលចរន្តក្នុងឆ្នាំ ២០២៤ ត្រូវបានចាត់ស្ថានបាននឹងសម្របបានកំណើនយើត ពោលគឺក្នុងអត្រា ៤,៤% ធ្វើបន្ទើដលទួលអនុវត្ត (បណ្តាឃេសន្ទ) ឆ្នាំ ២០២៣ សមមូលនឹងត្រីមប្រមាណ ១៥,៦២% នៃ ជ.ស.ស. និង ៤៩,៧% នៃច្បាប់ថីកា ។ ក្នុងស្ថានភាពនេះ, រដ្ឋបាលនៅតែបន្ទូកឯច្ញេទខ្លួនបែងចុះប្រើប្រាស់ស្រាក់ស្រែក្នុងការព្រឹងដោលសារពើពន្លឹងសំដើម្បីយឱ្យបំណុល ជាមួយ បន្ទូមានកំណើន, ជាតិសេសតាមរយៈការអនុវត្តគោលនយោបាយកំច្រនានា ដែលនឹងដួរយឱ្យបុរាណនៃមន្ត្រីតន្លឹកសកម្មភាពធ្វើកិច្ច និងពាណិជ្ជកម្មក្នុងស្រុក ឱ្យកាន់តែមានការមេមាត្រីក និងធន់នឹងវិបត្តិ ។ ទន្លឹមនេះ, រដ្ឋបាលបាននឹងកំពុងបន្ទូផ្តើការកែវគ្រប់បន្ទាប់ពីរបៀបប្រកបដោយច្បាប់ថីការឱ្យក្នុងស្រុកបន្ទែមដើរ តាមរយៈការបន្ទូលទោះផ្សាយមូលប្រតិបត្តិក្នុងឆ្នាំ ២០២៤ ហើយក្នុងទំហំប្រមាណ ៤៤០ បីណានរដ្ឋបាល សំដើម្បីផ្តល់ជនជាតិសម្រាប់ការវិយោតសាធារណៈ និងការវិនិយោតថោលប្រកបដើរ នៃកំណើនដែលមានសការណ៍ពលសេដ្ឋកិច្ច និងផ្តល់ជល់រហ័ស ។

ក្នុងស្ថានភាពចំណូលខាងលើ, ចំណាយសប្តាហ្លំ ២០២៤ ត្រូវបានចាត់ស្ថានថានឹងមានទំហំប្រមាណ ១៥,៥០% នៃ ជ.ស.ស. សមមូលនឹងប្រមាណ ៣៥,២% នៃច្បាប់ ដែលក្នុងក្របខ័ណ្ឌចំណាយនេះ រាជធានីភ្នំពេញ គឺជាបានគិតគូរយ៉ាងប្រចាំថ្ងៃ នៅក្នុងភាពចំណាយ ដើម្បីបន្ថែមពិនិត្យសមត្ថភាព និងប្រគល់ប្រើប្រាស់ស្ថាប័ន, លើកកម្មសំសមត្ថភាពមន្ត្រី និងបំពាក់បំបែនគុណឈ្មោះដើម្បីដោះស្រាយ ស្រុបតាមតម្លៃការចំណាប់ ។ ជាលទ្ធផល, ទិនភាពចំណាប់ ឆ្នាំ ២០២៤ ត្រូវបានចាត់ស្ថានថានឹងស្ថិត ក្នុងរដ្ឋបានប្រមាណ -៣,១៥% នៃ ជ.ស.ស. ។

ក្នុងនោះ, តម្លៃបច្ចុប្បន្ននៃសន្តិជាបំណុលសាធារណៈសូហរេសកម្មដោ ត្រូវបានចាត់ស្ថានថានឹងមានកំណើនទាមក្នុងអគ្គប្រមាណ ១៤,៣០% នៃ ជ.ស.ស. ដែលអនុញ្ញាតនេះ, រួមទាំងអនុញ្ញាត ៤ ផ្សេងៗទៀត, នៅតែបន្ថែមស្ថិតនៅក្រោមអនុញ្ញាតគោល។

តារាងទី ៤: សូចនាករិធានហិរញ្ញវត្ថុសាធារណៈ ឆ្នាំ ២០២១-២០២៥

សូចនករ	អនុបាត់ តម្លៃ	2021	2022	2023ប.	2024ពាក់ន់
I. យុទ្ធបិវិញ្ញុសាធារណៈ					
អនុបាត់តម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈ សរុប ដោយបន្ទីផុត ជ.ស.ស.	55%	18.64%	18.07%	18.81%	19.30%
អនុបាត់តម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈ ក្រោមប្រទេស ដោយបន្ទីផុត ជ.ស.ស.	40%	18.64%	18.03%	18.69%	19.02%
អនុបាត់តម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈ ក្រោមប្រទេស ដោយបន្ទីផុត ការនាំចេញ	180%	34.24%	28.38%	29.00%	29.09%
អនុបាត់សេវាបំណុលសាធារណៈក្រោមប្រទេស ដោយបន្ទីផុត ការនាំចេញ	15%	1.90%	1.82%	1.78%	1.81%
អនុបាត់សេវាបំណុលសាធារណៈក្រោមប្រទេស ដោយបន្ទីផុត ចំណុលជិកជាតិ	18%	5.33%	5.44%	5.83%	7.76%
II. តារប្រគល់ប្រភេទ					
ទិនការបច្ចុប្បន្នសរុប	-5%	-7.53%	-2.93%	-5.15%	-3.15%
ប្រកាស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ					

៥.២. ក្រសាគតិខ្លួនបានពាក្យដោយចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤-២០២៦

ក. ក្រុមខេណ្ឌចំណូល

ចំណុលសរប គ្មាន ២០២៥ ត្រូវបានព្យាករថានឹងសម្របបានគ្មានទាំងទាំងប្រមាណ ១៥,១១% នៃ ជ.ស.ស. ដែលសមមូលនឹងកំណើនប្រមាណ ៧,៨% ។ គ្មាននោះ, ចំណុលចន្ទ ត្រូវបានពិនិត្យការប្រើប្រាស់សម្របបានប្រមាណ ១៥,៥២% នៃ ជ.ស.ស., សមមូលនឹងអភ្នាពកំណើនគ្មានរៀង ៤,២% ធ្វើបន្ថែមលទ្ធផលបានស្ថានគ្មាន ២០២៥ ។ បន្ថែមទៀត, ចំណុលប្រមូលដោយអគ្គនាយកដ្ឋានទន្លេជារ និងអគ្គនាយកដ្ឋានគយ និងដ្ឋាករកម្ពុជា ត្រូវបានព្យាករថានឹងមានកំណើនប្រមាណ ៧,៣% និង ៧,៥% រៀងត្រា, ខណៈចំណុលមិនមែនសារពីទន្លេ ត្រូវបានព្យាករថានឹងសម្របបានកំណើនប្រមាណ ១៥,៣% ធ្វើបន្ថែមលទ្ធផលបានស្ថានគ្មាន ឆ្នាំ ២០២៥ ។ ជារួម, លទ្ធផលព្យាករណីនេះ ផ្តល់ការប្រើប្រាស់សម្របបានកំណើនប្រមាណ ១៥,៣% នៃការបច្ចេកទេសដូចត្រូវការប្រើប្រាស់សម្របបានកំណើនប្រមាណ ១៥,៥២% នៃការបច្ចេកទេស ហើយ និងជាប្រព័ន្ធដែលបានប្រើប្រាស់សម្របបានកំណើនប្រមាណ ១៥,១១% នៃការបច្ចេកទេស ។

តារាងទី ៥៖ ការពិភាក្សាបំណុលរយៈពេលមធ្យម ឆ្នាំ ២០២៥-២០៣០

	កំណើនប្រចាំឆ្នាំ			ការយោន ផ.ស.ស.		
	2025ឆ្នាំ	2026ឆ្នាំ	2027ឆ្នាំ	2025ឆ្នាំ	2026ឆ្នាំ	2027ឆ្នាំ
ចំណុលសប្បី	7.9%	11.1%	11.2%	15.11%	15.36%	15.61%
ចំណុលចាន់	8.2%	11.8%	11.7%	14.52%	14.85%	15.15%
ចំណុលសារពិភ័រ	7.3%	11.7%	11.6%	12.63%	12.91%	13.16%
អគ្គនាយកដ្ឋានពន្លេជាតិ	7.3%	12.8%	12.6%	7.78%	8.03%	8.26%
ភ្នែរនៅ: ខ្នាតក្រោមជាតិ	7.0%	12.6%	12.3%	1.06%	1.09%	1.12%
អគ្គនាយកដ្ឋានគយនិងផ្ទោកកំរូជាតិ	7.4%	9.8%	10.0%	4.85%	4.88%	4.90%
ចំណុលមិនមែនសារពិភ័រ	14.3%	12.5%	12.3%	1.89%	1.94%	1.99%
ភ្នែរនៅ: ខ្នាតក្រោមជាតិ	5.3%	5.0%	5.7%	0.10%	0.09%	0.09%
ចំណុលផ្សេងៗ	2.1%	-6.2%	-1.5%	0.59%	0.51%	0.46%

ចំណុលសុប ក្នុងរយៈពេលមធ្យមឆ្នាំ ២០២៦-២០២៧ ត្រូវបានរំពើងបាសមេចបានកំណើនជាមធ្យម ក្នុងអគ្គារ ១១,១% និងស្ថិតក្នុងទំហំ ១៥,៦១% នៃ ដ.ស.ស. ត្រីមឆ្នាំ ២០២៧ ស្របតាមការបន្ទូរកំណើនខ្លួន ចំណុល ។ ក្នុងនោះ, ចំណុលបាន ត្រូវបានរំពើងបាសមេចបានកំណើនជាមធ្យម ក្នុងអគ្គារ ១១,៧% និងស្ថិតក្នុង ផ្លូវ ១៥,១៥% នៃ ដ.ស.ស. ត្រីមឆ្នាំ ២០២៧ ដើម្បី ចំណុលប្រមូលដោយអគ្គនាយកដ្ឋានទន្លេ ។ ត្រូវបានព្យាករប៉ានីដែលប្រមូលដោយអគ្គនាយកដ្ឋាន ទន្លេ ក្នុងអគ្គារ ១២,៧%, ខណៈចំណុលប្រមូលដោយអគ្គនាយកដ្ឋាន គឺ និងរដ្ឋាភិបាលមូលដ្ឋាន ត្រូវបានរំពើងបាសមេចបានកំណើនយើត ពេលគីក្នុងផ្លូវ ៩,៨% ។ ជាម្ខម, ចំណុលប្រមូលដោយអគ្គនាយកដ្ឋានទន្លេ ៣ ប្រយោមនិងការកើនឡើនចំណុលប្រមូលដោយបន្ទូរកសារពីពន្លឹម (Tax Expenditure) ពីការបន្ទូរកសារពីពន្លឹម និងការអនក្រោះផ្ទុកសារពីពន្លឹម អនុលោមតាមចាបកបែនិយោគ ឆ្នាំ ២០២១ ។ ជាមួយគារនោះ, ចំណុលមិនមែនសារពីពន្លឹម ត្រូវបានរំពើងបាសមេចបានកំណើនជាមធ្យម

មធ្យម ក្នុងរដ្ឋដែល ១២,៥% និងស្ថិតក្នុងទំហំ ១,៩៨% នៃ ជ.ស.ស. ជាមួយនឹងការបន្ទាតដ្ឋីដកកេវគរបំណុល ពីប្រកតដែលនៅមានសភានុពល, ស្របពេលដែលបំណុលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ត្រូវបានរំពើងទុកចានីងបន្ទាន់ឡើង ។

ដើម្បីធ្វើយកបទទេនឹងបញ្ហាប្រយោជន៍ការប្រមូលចំណុល សំងើត្រឡប់ចលនការនៃចំភាពកំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាល ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាសេនាឌីការ បាននិងកំពុងគិតគូ រួចបំក្របខណ្ឌយុទ្ធសាស្ត្រក្រោរចំណុល ដំណាក់កាលបន្ទាប់ (២០២៥-២០២៨) ក្នុងគោលដៅបន្ទាតដើរការក្រោរគ្រប់គ្រងចំណុល រួមមានជាអាជី អនុវត្តក្របខណ្ឌគោលនយោបាយសម្រាប់ត្រួមលក្ខណៈអនុវត្តន៍ប្រាក់ចំណុលរួមបុគ្គល គោលការណ៍ស្តីពីអាករពិសេស និងការសិក្សាដើម្បីរួចបំឡែងវិញ្ញុរបស់នាម កម្រិត កម្រិត ដើម្បីបន្ទាតអភិវឌ្ឍប្រព័ន្ធបំណុលដើរ ដែលអាចធ្វើយកបទបានទេនឹងការរិភោនសេដ្ឋកិច្ច ប្រមូលចំណុល ការប្រមូលចំណុលប្រកបដោយប្រសិទ្ធភាព ភាពត្រួមត្រូវ យុត្តិធម៌ និងសមាជិកសេដ្ឋកិច្ច ។

ក្នុងនៃយោនេះ, «ក្របខណ្ឌហិរញ្ញវត្ថុសាធារណៈយោពេលមធ្យមឆ្នាំ ២០២៥-២០២៧» ដោយបង្ហាញនូវវិធានការគ្រប់គ្រង់នៃក្រសួងបច្ចេកទេស ដូចខាងក្រោម៖

■ វិធានការផ្តើកពន្លឹងជារ

- បន្ទាត់ដើរការធ្វើសមារណកម្ម និងការចំកែវិលក និងការផ្តាស់ប្តូរព័ត៌មាន និងទិន្នន័យជាមួយការគ្រឿង (Third-party data integration) ជាការទិន្នន័យ-ស្ថាប័នពាក់ព័ន្ធស្ថាប័នហិរញ្ញវត្ថុ តាមរយៈខ្លួនឯង;
 - ពង្រីកប្រសិទ្ធភាព នៃយន្តការ ឬ ប្រព័ន្ធដឹកជញ្ជូន ដើម្បីបង្កើតអ្នកជាប់ពន្លេ ដែលអាចធានាថាននូវការពសម្ងាត់នៃការដឹងការពាណិជ្ជកម្ម ទៅនូកបិត្តិភាព និងធ្វើយកបង្កើតអ្នកជាប់ពន្លេ;
 - កែសម្រួលកម្រិតជាប់ពន្លេក្នុងការដឹងការនៃប្រព័ន្ធបំណុលជាប់ពន្លេប្រចាំឆ្នាំ និងពង្រីកប្រសិទ្ធភាពនៃការប្រមូលបំណុលពាក់ព័ន្ធនឹងអចលនទ្រព្យ ដោយធ្វើបច្ចុប្បន្នការពាណិជ្ជកម្មអចលនទ្រព្យ, ពង្រីកអនុលោមការពាណិជ្ជកម្មបច្ចុប្បន្ន និងការបង្កើតអ្នកជាប់ពន្លេប្រចាំឆ្នាំ;
 - ចូលរួមអនុវត្តធានាការពាក់ព័ន្ធនឹងពន្លេជាន់ ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រោមប្រព័ន្ធ ដើម្បីជួញឱ្យសំរាប់ទំនាក់ទំនងនៅក្នុងប្រព័ន្ធបន្ថែម;
 - បន្ទាត់បានជាមួយបណ្តាញប្រព័ន្ធសាសាន ព្រមទាំងរដ្ឋសមាជិកអាសាន, អាសានបុក ៣ លើករងារកិច្ចព្រម-ព្រៀងស្តីពីការចៀះសារការយកពន្លេត្រួតត្រូវ (DTA);
 - ពង្រីកប្រមូលបំណុលពន្លេ ជាពិសេសអាករលើតម្លៃបន្ថែម លើការផ្តល់ផ្តើមទំនួរនិញ្ញាឌីជីថិល ឬ សេវាឌីជីថិល ដែលធ្វើប្រតិបត្តិការពេណិជ្ជកម្មតាមប្រព័ន្ធគេខិចត្រួតនិភ័យ;
 - ពង្រីកត្រួតពិនិត្យ និងការធ្វើសវនកម្មបំពេះសហគ្រាល់ដែលជាកម្មវិធីរិនិយភាគមានលក្ខណៈសម្រួលត្រូវបំពេញ និងវិនិយោគដែលមានស្ថានុពល និងមានហានិភ័យខ្ពស់ និងពង្រីកយន្តការគ្រប់គ្រងបំណុលពន្លេលើវិស័យផលិតស្រាប់ និងកែសម្រេច;
 - បន្ទាត់គ្រប់គ្រង និងធ្វើបច្ចុប្បន្នការទិន្នន័យ និងមួលដ្ឋានគិតពន្លេរបស់អ្នកជាប់ពន្លេ និងផ្សេងៗផ្សាយមួលដ្ឋានគិតពន្លេដូចអ្នកជាប់ពន្លេគោលដៅឱ្យបានទៀត;
 - បន្ទាត់កែលមួល និងធ្វើឱ្យការសេវាប្រព័ន្ធដែលមួលដ្ឋានទាំង ៣ រួមមាន E-registration, E-filling, និង E-payment ដោយប្រើប្រាស់ប្រព័ន្ធបច្ចុប្បន្ន និងបន្ទាត់អនុវត្តផែនការជាតិសិរីសវនកម្ម (National

Audit Plan) ដើម្បីកំណត់អត្ថសញ្ញាណដាយឱ្យទូលាស្ត្រ ក្នុងការវិភាគហានីកំយោ និងពង្រីកធ្វើសវនកម្ម ដោយផ្តើកលើកកម្រិតហានីកំយោ (Risk-Based Audit); និង

- ធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាល់ដែលជំពាក់បំណុលពន្ល និងពង្រីកយន្តការគម្រោង និងតីងទារ បំណុលពន្ល ។

■ វិធានការផ្តើកតាម និងរដ្ឋាភិបាល

- បង្កើនប្រសិទ្ធភាពការគ្រប់គ្រងការអនុវត្តអត្រាពន្ល អនុគ្រោះ ក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៃងពាណិជ្ជកម្ម សេវា និងការលើកទីកិច្ចដាក់ពន្ល និងអាករដោបន្ទុកបែស់រដ្ឋាភិបាលបទប្បញ្ញត្តិជាមួយ;
- កែលមួយគោលនយោបាយពន្ល និងអាករ សម្រាប់ឈឺយកាតិភាព និងពង្រីកការអនុវត្តគោលការណ៍ លើកទីកិច្ចពន្ល និងអាករស្របតាមច្បាប់ និងបទប្បញ្ញត្តិបីខេះ;
- បន្ទាត់និស្សុលទ្ធភាពពង្រីកការផ្តើរឈ្មោះការងារផ្សេងៗដោយតម្លៃគិតពន្លគិយ និងការផ្សេងៗដោយតម្លៃសំអាង ដើម្បីកំណើតទាំងនៅ ទៅអង្គភាពគម្រោង និងផ្តើករម្មលង្ងាច ដោយផ្តើកលើកកម្រិតអនុលោមភាពធ្វើដែន និងគោលការណ៍គ្រប់គ្រងហានីកំយោ;
- បន្ទាត់ផ្តើសមញ្ញកម្ម និងទំនើបកម្មនិតិវិធីគម្រោះ និងកែលមួយប្រព័ន្ធស្ថ័យប្រតិកម្មគម្រោះ និងប្រតិបត្តិការគម្រោះ ដោយរបីប្រព័ន្ធសំណងកសាធទ្ធរោងអង្គភាពជាន់ខ្លួចត្រួតពិនិត្យ និងការតំបន់យោងកសាធទ្ធផ្លាមជាសំណង;
- ជំរូញដាក់ឱ្យរបីប្រព័ន្ធសំខែងខាងហេតុលេខាដីជីថល សម្រាប់និតិវិធីគម្រោះ ដើម្បីផ្តល់បន្ថែមនូវសុវត្ថិភាព និងភាពងាយស្រួលក្នុងការផ្សេងៗដោយតម្លៃគម្រោះ;
- បន្ទាត់ពង្រីកយន្តការធ្វើដែនលូបំណុត (Best Trader Mechanism), កែលមួយប្រព័ន្ធកម្មលើកទីកិច្ច និងពង្រីកបន្ថែមការយល់ដឹងជាសាធារណៈអំពីអត្ថប្រយោជន៍នៃយន្តការព្រមទាំងបន្ទាត់ជំរូញការអនុវត្តកម្មនិតិបត្តិករសេដ្ឋកិច្ចមានការអនុញ្ញាត (Authorized Economic Operator - AEO);
- លើកកម្មសំប្រសិទ្ធភាពនៃការប្រើប្រាស់ម៉ាស៊ីនស្ថុន ដោយត្រូវសិក្សា និងពិនិស្សុលទ្ធភាពបំពាក់ម៉ាស៊ីនស្ថុននៃមាត្រាគ្រោកសំខាន់ៗបន្ថែមទៀតដោយប្រើប្រាស់បែវការផ្តើ ដើម្បីគាំទ្រការពង្រីកអនុលោមភាព ដោយរក្សាទាននូវកិច្ចសម្រេចបានដឹងក្នុងកម្មសំប្រសិទ្ធភាព;
- ពង្រីកប្រសិទ្ធភាពនៃប្រព័ន្ធទូទាត់ប្រាក់តាមមិនធមេរោគរំលែកទំនើបប្រព័ន្ធនេះ;
- ពង្រីកវិសាលភាពនៃការអនុវត្តប្រព័ន្ធបញ្ហារំពឹងយដាតិ ទៅក្រសួង-ស្ថាប័នមួយចំនួនបន្ថែមទៀត; និង
- បន្ទាត់ពង្រីកយន្តការភាពដោយកុដាមួយឈឺយោងកិដន ក្នុងការពិគ្រោះយោបល់ និងដោះស្រាយបញ្ហានានា ។

■ វិធានការផ្តើកបំណុលមិនមែនសារពិពណ៌

- បន្ទាត់ជំរូញការប្រើប្រាស់ប្រព័ន្ធបញ្ហាកិឡាតីព័ត៌មានគ្រប់គ្រងបំណុលមិនមែនសារពិពណ៌ (NRMIS) នៅមួយច្បាប់ដោយកិច្ចព្រមព្រៃងពាណិជ្ជកម្ម និងប្រព័ន្ធផ្លាមជាន់ខ្លួចត្រួតពិនិត្យ និងប្រព័ន្ធបន្ថែមទៀតដោយប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់ (E-Payment);

- ត្រួតពិនិត្យលើការប្រមូលចំណុលស្តីយសារធនាបានវា ដើម្បីការរៀកសម្រាលអគ្គាសាយសារលើតម្លៃ
ផលិតផលវា និងនឹងកិច្ចដែលបានរៀបចំឡើងស្តីយសារ;
- បន្ទាតមជាន, ត្រួតពិនិត្យ និងផ្តល់ជាតិការប្រមូលចំណុលស្តីយសារធនាបានវា ជាមួយនឹងបរិមាណដើម្បី
អាជីវកម្មដាក់ស្ថិតិរបស់ក្រុមហ៊ុន ដើម្បីក្រុមហ៊ុនការប្រមូលចំណុលស្តីយសារ ជាមួយនឹងបរិមាណដើម្បី
ការប្រមូលចំណុលស្តីយសារទាំងអស់ក្នុងប្រព័ន្ធខេដួលបានរៀបចំឡើងស្តីយសារ;
- ជំរូកអនុវត្តការប្រមូលចំណុលពីលម្អិតសម្រាប់រាយការណ៍ ដោយដើម្បីការប្រមូលចំណុលស្តីយសារ និងគោល-
ការណ៍ គណនាលើលម្អិតសម្រាប់រាយការណ៍ ដើម្បីការប្រមូលចំណុលស្តីយសារ ដើម្បីការប្រមូលចំណុលស្តីយសារ និងគោល-
- ពន្លឹះនការរៀកសម្រាលប្រកាសអនុវត្តក្រសួង អំពីការកំណត់លម្អិតសម្រាប់រាយការណ៍ ដែលត្រូវបានរៀបចំឡើងស្តីយសារ;
- បន្ទាតម្រូកអនុវត្តការប្រមូលចំណុលពីសម្រាប់រាយការណ៍ និងធនាបានវា តាមរយៈប្រព័ន្ធទូទាត់អេ-
ទូទឹក (E-Payment) និងបង់ប្រាកំដោយខ្លួន ឬបង់ប្រាកំដោយមានការធ្វើអដិភាគកិច្ច ឬក្រសួង
សេដ្ឋកិច្ច និងបានរៀបចំឡើងស្តីយសារ;
- បន្ទាតម្រូកអនុវត្តការប្រមូលចំណុលពីការដែលទ្រព្យសម្រាប់រាយការណ៍ តាមរយៈកិច្ចសន្យាផុល និង ការគណនាពេលវេលាលើដើម្បីការប្រមូលចំណុលស្តីយសារ និងបង់ប្រាកំនៅក្នុងប្រព័ន្ធ;
- ជកបុត្រមកវិញ្ញុវប់នូនរៀបចំឡើងស្តីយសារ និងបង់ប្រាកំដោយដោលរៀបចំឡើងស្តីយសារ ដើម្បីកែវគា
ចំណុលបន្ថែម;
- បន្ទាតដើម្បីដែលបានរៀបចំឡើងស្តីយសារ និងការប្រមូលចំណុលពី វិស័យប្រសិទ្ធភាព និងទូទៅគោលនាគមន៍ ដើម្បីរក្សាមុន្តែនុយាយ
នូវស្ថិការណ៍ចំណុល;
- បន្ទាតបង់ប្រាកំយន្តការទេបស្ថាត់ក្នុងខ្លួនបន្ថែម និងព្រឹងការតើដាច់ទារបំណុល តាមរយៈគោលកម្មការ
អនុវត្តក្រសួង; និង
- បន្ទាតពិនិត្យ និងពិភាក្សាលើការរៀបចំគ្រប់គ្រងប្រព័ន្ធឌីជីថាមពីរបៀបបង់ប្រាកំដែល
មានស្រាប់ ។

២. ក្របខណ្ឌចំណាយសារណ៍:

ក្របខណ្ឌចំណាយសារណ៍របៀបទេមធ្យម សម្រាប់ឆ្នាំ ២០២៥-២០២៧ ត្រូវបានរៀបចំឡើង
ដោយក្រសួងគ្រប់គ្រងប្រព័ន្ធដែលគឺជាតុកឈាមការប្រើប្រាស់ប្រាកំសន្យាបែងចែកកិច្ច ។ ក្នុងនេះ,
ការគ្រប់គ្រងចំណាយសារណ៍របៀបទេមធ្យម ត្រូវបានរៀបចំប្រកបដោយការប្រើប្រាស់ប្រព័ន្ធរៀបចំឡើងស្តីយសារ ដោយ
ផ្តល់បន្ថែមដើម្បីការអភិវឌ្ឍមូលដន្លេនុស្ស, ការព្រឹងសមត្ថភាពស្ថាប័ន, ការរៀបចំការងារអនុវត្តគោលនយោបាយអាជីវការ និង
ការវិនិយោគលើហេត្តការងារសម្រាប់បានរៀបចំឡើងស្តីយសារ និងមានការប្រើប្រាស់ប្រព័ន្ធឌីជីថាមពីរបៀបបង់ប្រាកំ និង
សេដ្ឋកិច្ច ។ ជាមួយនឹងការប្រើប្រាស់ប្រព័ន្ធឌីជីថាមពីរបៀបបង់ប្រាកំ និងការប្រើប្រាស់ប្រព័ន្ធឌីជីថាមពីរបៀបបង់ប្រាកំ និង
ក្នុងអគ្គ ២% នៃចំណុលចន្ទុកដាក់ជាគិច្ច N-2 ដើម្បីបានរៀបចំការងារប្រព័ន្ធឌីជីថាមពីរបៀបបង់ប្រាកំ ។

សម្រាប់ឆ្នាំ ២០២៥, ចំណាយសរុប ក្រុមហ៊ុនត្រូវបានគ្រប់គ្រងក្នុងទីក្រុង ១៧,៨៤៩% នៃ ជ.ស.ស. ពេលគីមាន
កំណើនប្រមាណ ០,៥% ដោយនឹងច្បាប់ប្រាកំ ៣០២៥ ។ សម្រាប់ឆ្នាំ ២០២៦-២០២៧, ក្នុងចំណាយ
សរុប និងគ្រប់គ្រងខ្លួនកំណើនសមត្ថរៀបចំឡើងស្តីយសារ ក្នុងអគ្គជាមួយមូលដន្លេប្រមូលប្រមាណ ៥,៦% ក្នុងមួយឆ្នាំ ដែលនឹងស្និត
ក្នុងផ្តល់ជាតិ ១៧,៨៤៩% នៃ ជ.ស.ស. ក្រុមឆ្នាំ ២០២៧ ។



ចំណាយចន្ទ ត្រូវបានគ្រាងក្នុងទាំង ១៧,៤១% នៃ ជ.ស.ស. ក្នុងឆ្នាំ ២០២៥ ដែលមានកំណើនប្រមាណ ០,៣% ធ្វើបន្ថីដំឡាតាំងក្នុងឆ្នាំ ២០២៥ ។ សម្រាប់ឆ្នាំ ២០២៦-២០២៧, ចំណាយចន្ទ ត្រូវបានគ្រាងខ្សោយមានកំណើនសន្យើមេ ក្នុងអត្រាដាមិញ្ញមប្រមាណ ៣,២% ក្នុងមួយឆ្នាំ ដែលនឹងស្ថិតក្នុងរដ្ឋធំ ១១,៩៣% នៃ ជ.ស.ស. ត្រីមឆ្នាំ ២០២៧ ។ ក្នុងនោះ, ចំណាយបន្ទុកបុគ្គលិក ត្រូវបានគ្រាងខ្សោយមានកំណើនដាមិញ្ញមក្នុងអត្រា ៤,០% ក្នុងមួយឆ្នាំ សម្រាប់យោបល់ពេលមិញ្ញមខាងមុខ ដោយផ្តាល់សំខាន់លើការបន្ទុកដើម្បីរៀបចំអប់រំ និងមន្ត្រីកដការសិទ្ធិ និងកងកម្មដែលបានប្រជាប់អាជីវកម្មប្រកបដោយក្រុមក្រសួង ស្របតាមអត្រាអភិវឌ្ឍន៍ និងសមិទ្ធភាព និងកងកម្មដែលបានប្រជាប់អាជីវកម្មប្រកបដោយក្រុមក្រសួង ស្របតាមអត្រាអភិវឌ្ឍន៍ និងការបន្ទុកបុគ្គលិក ត្រូវបានគ្រាងខ្សោយមានកំណើនដាមិញ្ញមប្រមាណ ៥,៧% សម្រាប់ឆ្នាំ ២០២៥-២០២៧ សំដើរក្រសួងនៃការប្រតិបត្តិការបេស្បែក-ស្ថាបន និងបន្ទុកដើម្បីរៀបចំការបន្ទុកមួយក្នុងក្រសួង ព្រមទាំងកសាងន្រោនប៊ែវការដ្ឋីដំឡើង តាមរយៈមូលនិធិប្រជុំហិរញ្ញវត្ថុ ។



ចំណាយមូលដន្ត ត្រូវបានគ្រាងក្នុងទាំង ៥,៥២% នៃ ជ.ស.ស. ក្នុងឆ្នាំ ២០២៥ ដែលមានកំណើនប្រមាណ ១,០% ធ្វើបន្ថីដំឡាតាំងក្នុងឆ្នាំ ២០២៥ ។ សម្រាប់ឆ្នាំ ២០២៦-២០២៧, ចំណាយមូលដន្ត ត្រូវបានគ្រាងខ្សោយមានកំណើនខ្ពស់ទៅដីជីថ្ងៃ ក្នុងអត្រាដាមិញ្ញមប្រមាណ ១១,៧% ក្នុងមួយឆ្នាំ ដែលនឹងស្ថិតក្នុងរដ្ឋធំ ៥,៦៦% នៃ ជ.ស.ស. ត្រីមឆ្នាំ ២០២៧ ។ កំណើននេះ បានគិតគូពីតម្រូវការចំណាយសម្រាប់ការអភិវឌ្ឍ, ក្រុមស្តីរការកំណើនសេដ្ឋកិច្ច, លើកកម្មសំភាពប្រកួតប្រជែង និងការធ្វើឱ្យប្រសើរដើរដីនូវបរិយាយសង្គមកិច្ច ពេលវិការដ្ឋាកិតាលនឹងផ្តុល់អាជីវកម្មខ្ពស់ទៅលើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដាក់សេសតាមរយៈ ៩). ការបន្ទូនិយោគលើហេដ្ឋារចនាសម្ព័ន្ធរបស់ ដែលមានគុណភាពខ្ពស់ និង២). ការបង្កើនបរិមាណ និងគុណភាពនៃការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបែល និងបែតង ។

ក្នុងនោះ, ចំណាយសុបច្ចាក់ដាក់ ក្នុងឆ្នាំ ២០២៥ ត្រូវបានគ្រាងក្នុងទាំង ១៦,៦៥% នៃ ជ.ស.ស. ពេលវិមានកំណើនប្រមាណ ១,០% ធ្វើបន្ថីដំឡាតាំងក្នុងឆ្នាំ ២០២៥ ។ សម្រាប់ឆ្នាំ ២០២៦-២០២៧, ចំណាយសុបច្ចាក់ដាក់ នឹងគ្រាងខ្សោយមានកំណើនក្នុងអត្រាដាមិញ្ញមប្រមាណ ៥,៥% ក្នុងមួយឆ្នាំ ដែលនឹងស្ថិតក្នុងរដ្ឋធំ ១៦,៣៥% នៃ ជ.ស.ស. ត្រីមឆ្នាំ ២០២៧ ។ ចំណាយច្ចាក់ដាក់ ដែលមិញ្ញមបញ្ចប់ទាំងចំណាយចន្ទ និងចំណាយមូលដន្តសម្រាប់ឆ្នាំ ២០២៥-២០២៧ ត្រូវបានគ្រាងវិកាជន៍ទៅតាមវិស័យ ដូចខាងក្រោម ៩:



ចំណាយវិស័យផ្តុលពាល់ទៅទៅ ត្រូវបានគ្រាងដាមិញ្ញមខ្សោយមួយក្នុងរដ្ឋធំ ១,៦១% នៃ ជ.ស.ស. សម្រាប់យោបល់ពេលមិញ្ញមខាងមុខ, សមមូលនឹងកំណើនប្រចាំឆ្នាំដាមិញ្ញមក្នុងអត្រា ៧,៦% សំដើរបន្ទុកចំទ្រការអនុវត្តកម្មវិធីដាក់កិច្ចប្រជែងផ្តុលសាធារណៈ, ការអនុវត្តបង្កិច្ច និងវិនិយោគប្រជែង, ការគាំទ្រដុរកិច្ចប្រជែង, ប្រាក់ដើរដីបែល និងសេដ្ឋកិច្ចនៃនូវការ និងត្រួតពិនិត្យ និងការយកមិញ្ញមក្នុងការអនុវត្ត «យុទ្ធសាស្ត្របញ្ហាកោណ-ជំណាយកំកាលទី ១» ព្រមទាំងការចោរប់បង្កើន

ទ្រនាប់បីកាតមរយៈមូលនិធិបម្រុងហិរញ្ញវត្ថុ ខណៈ: ព្រៃមកព្យាប់សម្រាប់ការសងការជាក់នៃបំណុលសាធារណៈ និងការបង្កើលសងការលើតម្លៃបន្ទីម ។



ចំណាយវិស័យការពារជាតិ, សន្តិសុខ និងសណ្ឌាប់ឆ្នាប់សាធារណៈ ត្រូវបានគ្រាងដាមធម្មម ឱ្យស្ថិតក្នុងរដ្ឋប្រជាពលរដ្ឋ ២,៦១% នៃ ជ.ស.ស. សម្រាប់រយៈពេលមធម្មមខាងមុខ, សមមូល និងកំណើនប្រចាំឆ្នាំដាមធម្មមក្នុងអគ្គារ ៤,៣% សំដើរក្នុងក្រុងប្រព័ន្ធច្នាប់ និងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌, ការលើកកម្ពស់សុខមាលភាព, និងការអភិវឌ្ឍបំណះដី និងជំនាញដឹងដែលក្នុងនំនាំបានជាតិ ក្នុងបុព្វប្រពុជានាកិច្ចការពារជាតិ និងរក្សាសន្តិភាព និងស្ថិតភាពនយោបាយ ។



ចំណាយវិស័យសង្គមកិច្ច ត្រូវបានគ្រាងដាមធម្មម ឱ្យស្ថិតក្នុងរដ្ឋប្រជាពលរដ្ឋ ៥,២៧% នៃ ជ.ស.ស. សម្រាប់រយៈពេលមធម្មមខាងមុខ, សមមូលនិងកំណើនប្រចាំឆ្នាំដាមធម្មមក្នុងអគ្គារ ១១,១% សំដើរបន្ទលើកកម្ពស់គុណភាពអប់រំ និងការអភិវឌ្ឍជំនាញដឹងដែលក្នុងការពិនិត្យ ព្រៃមក ឯសាលភាពនៃការទទួលបានសេវាប័ណ្ណសុខភាព ឡាតាំងការគ្រប់ដិត្យូប់សុខភាពសកល, និងជំនាញអនុវត្តកម្មដើម្បីគោលនយោបាយជាតិកំពារសង្គម និងគោលនយោបាយអាជីវការ ដោយរៀបចំកសង្គមកិច្ច, សាសនា, វប្បធម៌ និងបរិស្ថាន ។



ចំណាយវិស័យសង្គរកិច្ច ត្រូវបានគ្រាងដាមធម្មម ឱ្យស្ថិតក្នុងរដ្ឋប្រជាពលរដ្ឋ ៣,៨៧% នៃ ជ.ស.ស. សម្រាប់រយៈពេលមធម្មមខាងមុខ, សមមូលនិងកំណើនប្រចាំឆ្នាំដាមធម្មមក្នុងអគ្គារ ៩,៦% ដោយផ្តាគតសំខាន់លើការគ្រប់ដិត្យូប់សុខភាព និងការគ្រប់ដិត្យូប់សុខភាពសកល និងមធម្មម, ការលើកកម្ពស់ដលិតភាពស្របតាមសង្គមដោ និងតម្លៃការទីផ្សារ, ការអនុវត្ត យុទ្ធសាស្ត្រអភិវឌ្ឍន៍ និងយកតាមដែលក្នុងក្រុងការគ្រប់ដិត្យូប់សុខភាព និងការគ្រប់ដិត្យូប់សុខភាព ២០២២-២០២៣, យុទ្ធសាស្ត្រជាតិស្តីពីទៀត ការអភិវឌ្ឍសង្គមកិច្ចក្រោមប្រព័ន្ធដូច ២០២៣-២០២៤, គោលនយោបាយជាតិស្តីពីទៀតសាស្ត្រ បច្ចេកវិទ្យា និងនរនត្រូវ ដូច ២០២០-២០៣០, ក្របខណ្ឌគោលនយោបាយសង្គមកិច្ច និងសង្គមខ្លួនដែលក្នុងក្រុងការគ្រប់ដិត្យូប់សុខភាព ២០២១-២០៣៥, គោលនយោបាយដ្ឋាកិតាលខ្លួនដែលក្នុងការគ្រប់ដិត្យូប់សុខភាព ២០២២-២០៣៥ និងគោលនយោបាយអភិវឌ្ឍន៍និងយកតាមសកម្មដូច ២០២១-២០៣០ ។



ចំណាយដោយរៀង នគរបាល ត្រូវបានគ្រាងដាមធម្មម ឱ្យស្ថិតក្នុងរដ្ឋប្រជាពលរដ្ឋ ៣,៩០% នៃ ជ.ស.ស. សម្រាប់រយៈពេលមធម្មមខាងមុខ, សមមូលនិងកំណើនប្រចាំឆ្នាំដាមធម្មមក្នុងអគ្គារ -២,១% ដែលជាចំហំមួយសម្រប ក្នុងការផ្តល់លទ្ធផល និងការបំពេនខ្ពស់ដល់ការដ្ឋាកិតាល ក្នុងការបំពេញតម្លៃការបំណុលមុខសញ្ញា និងការផ្តើមប្រព័ន្ធនិងតម្លៃការបំណុល អាជីវការណាមួយបានទាន់ពេល ក្នុងការដោះស្រាយបញ្ហាសង្គម-សេដ្ឋកិច្ច និងព្រៃមបម្រុង សម្រាប់ការអនុវត្តគោលនយោបាយអាជីវការនានា, ការខបត្តមួយដល់ដ្ឋាកិតាលខ្លាក់ក្រោម ជាតិ, ការឱ្យការដោះស្រាយបញ្ហាសង្គម-សេដ្ឋកិច្ច និងអនុវត្តការបេន្ទាន់បំពេះ មុខរបស់ការដ្ឋាកិតាល ដូចជាការព្រៃមបម្រុងសម្រាប់គ្រោះមហនុរាយធម្មជាតិ និងសេដ្ឋកិច្ច ជាតិ ដែលជាចំណះដី សម្រាប់ការអនុវត្តជាក់ស្អែង, ចំណាយបីការដែលបានត្រាងដោយទៀត សម្រាប់ការអនុវត្តជាក់ស្អែង ។

ក្នុងផ្ទុកកំណាយដៃដីនេះ នឹងត្រូវការជនទៅតាមវិស័យទាំង ៤ ខាងលើ ស្របតាមគោលដៅ នៃមួយចំណាយនីមួយៗ ។

ចំណាយសុប្បន្នកំព្រមជាតិ ត្បូងឆ្នាំ ២០២៥ ត្រូវបានគ្រាងត្បូងទំហំ ២,០៣០% នៃ ជ.ស.ស. ដើលរួមបញ្ចូលការខេបត្ថុមធនដល់ដើរបាលប្បន្នកំព្រមជាតិ ត្បូងទំហំ ០,៨៥% នៃ ជ.ស.ស. ។ សម្រាប់ឆ្នាំ ២០២៦-២០២៧, ចំណាយសុប្បន្នកំព្រមជាតិ នឹងគ្រាងឱ្យមានកំណើនត្បូងអត្រាដាមប្រមាណ ៤,០% ត្បូងមួយឆ្នាំ ដើលនឹងស្ថិតត្បូងរង្វ៉ា ១,៩៧% នៃ ជ.ស.ស. ក្រើមឆ្នាំ ២០២៧ ដើម្បីគ្រប់ការអភិវឌ្ឍ និងការលើកកម្ពស់គុណភាពនៃសេវាសាធារណៈនៅមួលដ្ឋាន តាមរយៈការអនុវត្តកម្មិតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាជិបតេយ្យនូវប្បន្នកំព្រមជាតិ ដំណាក់កាលទី ២ ឆ្នាំ ២០២៩-២០៣០ ។

ដើម្បីសម្រេចបាននូវគោលដៅក្នុងស្ថាការពាល់ខ្លួន និងការដំឡើងសេដ្ឋកិច្ច, រាជរដ្ឋបាល ចាំបាច់ត្រូវពង្រីកប្រសិទ្ធភាពបិន្ទុ, ទាំងផ្តើកវិភាគនៃ និងផ្តើកប្រតិបត្តិការ, ដោយលើកាលការណ៍គោរព និងយប់វិកា ប្រកបដោយភាពប្រុងប្រយ័ត្នខ្ពស់ និងធ្វើឱ្យត្រួតពិនិត្យឯកសារជាមួយ និងកម្មវិធីកំណត់ប្រចាំឆ្នាំ តាមរយៈវិធានការសំខាន់ៗក្នុងការអនុវត្តបំណាយ ២០២៥-២០២៧ ដូចខាងក្រោម៖

- បន្ទាគុវត្ថុសាស្ត្រលើពីការគ្រប់គ្រងបំណុលសាធារណៈ សំដើរនាមីការពហិរញ្ញវត្ថុសាធារណៈ ដោយធ្វើតសំខាន់លើការវិនិយោគចំពោះវិស័យអាជីវការ, ជាតិសសិស័យបង្កើនិលិតការ និងតម្លៃបន្ទាគ ដីរញ្ជាតភ្លាប់, ពង្រីកប្រកួតប្រជុំ និងពិធីធម្មសង្គកិច្ច ។

គ. និងការបំភិកាត និងហិរញ្ញវត្ថុទាំង

និងការបំភិកាតសុប្បរម្យប៉ះឆ្នាំ ២០២៥-២០២៧ ត្រូវបានពិនិត្យទុកបាននឹងបាប់ដើម្បីមកត្រូវ និងជាសន្យ័យ ដែលផ្តល់បញ្ជាផែនការដាក់ចេញទូទៅ គោលនយោបាយព្រៃនប្រសិទ្ធភាពបំភិកាតដំបាន និងស្របតាមវិធាន ហិរញ្ញវត្ថុសាធារណៈ ដែលបានដាក់ចេញ សំដើរក្រុមហ៊ុននិងការបំភិកាតហិរញ្ញវត្ថុសាធារណៈ និងចិត្តការពបំណុលសាធារណៈរបស់កម្ពុជា នាថែលខាងមុខ ។ ក្នុងនេះ, និងការបំភិកាតក្នុងឆ្នាំ ២០២៥ នឹងស្ថិតក្នុងកម្រិត -២,៧៣% នៃ ជ.ស.ស. ហើយនូវកម្រិតដែលកម្រិតប្រមាណ -១,៩៨% នៃ ជ.ស.ស. ត្រឹមឆ្នាំ ២០២៧ ។ បន្ទាគលើនេះ, ហិរញ្ញវត្ថុទាំងនេះមិនត្រូវបានប្រើប្រាស់ឡើងទេ (ជ.ស.ស. ក្នុងនិងកម្រិតប្រមាណ ៣). ការបំភិកាតសុប្បរម្យប៉ះឆ្នាំ ២០២៥-២០២៧ ។

តារាងទី ៦: តារាងសង្គមប្រភពខំណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ ២០២៥-២០២៧

ការយោន ជ.ស.ស.	2024ឆ្នាំ	2024 កំរិះ	2025ឆ្នាំ	2026ឆ្នាំ	2027ឆ្នាំ
ចំណុលសុប្បរម្យ	16.93%	15.25%	15.11%	15.36%	15.61%
ចំណុលចន្ទុក	16.30%	14.62%	14.52%	14.85%	15.15%
ចំណាយសុប្បរម្យ	19.33%	18.40%	17.84%	17.52%	17.59%
ចំណាយចន្ទុក	13.48%	12.72%	12.41%	12.07%	11.93%
ចំណាយមុលផន៍	5.85%	5.68%	5.42%	5.45%	5.66%
អភិវឌ្ឍន៍	2.82%	1.90%	2.10%	2.78%	3.22%
សមតុល្យបំភិកាត	-2.40%	-3.15%	-2.73%	-2.16%	-1.98%
តម្លៃការបំភិកាត	3.50%	4.25%	3.89%	3.45%	3.19%
និងការបំភិកាត	2.40%	3.15%	2.73%	2.16%	1.98%
ការទូទាត់ការខ្សោយ	1.10%	1.10%	1.16%	1.29%	1.21%
ប្រភពបំភិកាត	3.50%	4.25%	3.89%	3.45%	3.19%
ហិរញ្ញវត្ថុទាំងនេះ	2.91%	2.91%	3.01%	2.95%	2.88%
មុលនិធិថ្វីប្រជុំបំភិកាត	0.36%	0.77%	0.68%	0.32%	0.14%
ការបានដោយមុលប្រកាស	0.23%	0.23%	0.20%	0.18%	0.16%
ប្រភពបំភិកាតដោយក្រុមហ៊ុន	0.00%	0.34%	0.00%	0.00%	0.00%

ប្រភពបំភិកាត និងហិរញ្ញវត្ថុ

បើទេះស្ថិតក្នុងបរិការណ៍នៃលម្អិតវិកាមានការពិនិត្យ, ស្ថានការបំភិកាតសាធារណៈរបស់កម្ពុជា ត្រូវបានរាយតម្លៃបន្ទាគ និងនៅតែបន្ទាគមានការពិនិត្យ និងមានស្ថិតការ ដោយអនុលោមបានទៅតាមយុទ្ធបំភិកាត

សាធារណៈដែលបានជាក់ចេញ ។ ជាក់ស្នើសុំ, អនុបាតយុទ្ធបិរិយ្យត្រួតសាធារណៈទាំង ៥ បស់កម្ពុជាត្រួតឃរយៈ
ពេលមធ្យម ត្រូវបានព្យាករថានឹងស្ថិតក្នុងកម្មិតក្រោមអនុបាតគោលដែលបានកំណត់ ។

តារាងទី ៧៖ សូចនាករិដានហិរញ្ញវត្ថុសាធារណៈ ឆ្នាំ ២០២៤-២០២៦

សូចនករ	អនុបាត់តែល	2024ពាន់.	2025ព្យ.	2026ព្យ.	2027ព្យ.
I. យុទ្ធមិត្រក្នុងសាធារណៈ					
អនុបាត់តែមួយបច្ចុប្បន្ននៃបំណុលសាធារណៈ សូប ដោបនីផ្លូវ ជ.ស.ស.	55%	19.30%	19.44%	19.17%	18.91%
អនុបាត់តែមួយបច្ចុប្បន្ននៃបំណុលសាធារណៈ ក្រុមប្រឈម ដោបនីផ្លូវ ជ.ស.ស.	40%	19.02%	18.93%	18.44%	17.97%
អនុបាត់តែមួយបច្ចុប្បន្ននៃបំណុលសាធារណៈ ក្រុមប្រឈម ដោបនីផ្លូវ ការនៅបច្ចុប្បន្ន	180%	29.09%	27.40%	25.79%	24.73%
អនុបាត់សេវាបំណុលសាធារណៈក្រុមប្រឈម ដោបនីផ្លូវ ការនៅបច្ចុប្បន្ន	15%	1.81%	1.93%	1.96%	1.85%
អនុបាត់សេវាបំណុលសាធារណៈក្រុមប្រឈម ដោបនីផ្លូវ ចំណុចប្រកាសជាតិ	18%	7.76%	8.84%	9.14%	8.72%
II. វិធានប្រតិបត្តិ					
ឯកតាព័ត៌មានសូប	-5%	-3.15%	-2.73%	-2.16%	-1.98%
ពាណិជ្ជកម្ម និងការអនុវត្តន៍ការងារ នៃក្រុមប្រឈម ដោបនីផ្លូវ ការនៅបច្ចុប្បន្ន					

៥. ບານີສໍແຜງວິໄຕທສ່ວນຂະບະ

ហានិកកំយហិរញ្ញវត្ថុសាធារណៈ: សំដែងដល់ព្រៃត្តិការណ៍ បុ ការប៉ះទដ្ឋិចណាមួយ ដែលធ្វើឱ្យការប្រមូលចំណុល សរុបចាន ទាបជាងការគ្រោងទុក និង/បុ ធ្វើឱ្យទាំងបំណាយសុប្រចើនជាងការកំណត់ ដែលជាលទ្ធផលធ្វើឱ្យឱ្យឯកភាពថ្មីកើតឡើង ។ ការរាយតម្លៃហានិកកំយហិរញ្ញវត្ថុសាធារណៈ រួមមានការិភាគអំពីមូលដ្ឋាននៃហានិកកំយ ការចាត់ស្របមាណនុវត្តន៍ ដែលប៉ះពាល់ ព្រមទាំងការរៀបចំ និងអនុវត្តយន្តការចំណាត់ការ ដើម្បីទទួលស្ថាត់បញ្ហាស និងការតែបន្ទយដល់ប៉ះទដ្ឋិច ដែលអាចកែតែចេញពីបណ្តាបានិកកំយទាំងនេះ ។

៥.១. លាងតិត្យយក្សនេយ្ញបិច្ឆេទ

ហានិភ័យម៉ាក្រសួងដីកូដ្ឋុ សំដើរដល់ព្រឹត្តិការណ៍ណាមួយ ដែលបង្កើដាច់លអវិជ្ជមានដោយធ្វើល និងប្រយោល ដល់កំណើនសេដ្ឋកិច្ចជាតិ ។ គុងនោះ, ការគ្រឿននៃហានិភ័យម៉ាក្រសួងដីកូដ្ឋុ មានប្រភពពីកត្តាជាងក្រុងដែលអាចសាយកាយជាចំលអវិជ្ជមានមកលើសេដ្ឋកិច្ចកម្ពុជា ដែលនឹងអាចធ្វើឱ្យការព្យករ កំដូចជាក្របខណ្ឌម៉ាក្រសួងដីកូដ្ឋុកម្ពុជាតុលាម មានការផ្តាស់ប្តូរ ។ ជាបន្ទាម, ហានិភ័យម៉ាក្រសួងដីកូដ្ឋុរយៈពលមធ្យម មាន ៥ សំខាន់ៗ ដូចជានរៀបកម្មបំខាងលើ រួមមាន ៤ (១). ការបន្ទូចមិលយកំណើនសេដ្ឋកិច្ចសកល និងចិន; (២). ការបន្ទូរតបនីនឹងគោលនយោបាយរូបិយវត្ថុ; (៣). ការតាមតីននៃកត្តាកូមិសាស្ត្រសេដ្ឋកិច្ច និងពាណិជ្ជកម្ម; (៤). ការរំបែកខ្លួនកូមិសាស្ត្រសេដ្ឋកិច្ច និងពាណិជ្ជកម្ម; និង (៥). ការរំប្រួលអាកាសជាតិ និងគ្រោះមម្ពជាតិ ។ ទោះបីជាលទ្ធផាត់នៃការកំណើនមានកម្រិតខុសបញ្ជាក់, ហានិភ័យទាំងនេះ នឹងអាចបង្កើដាច់លប៉ះពាល់មកលើសេដ្ឋកិច្ចកម្ពុជាតុលាម. ជាតិសេសបង្កាក់នៃការសម្រេចបាននៅក្នុងក្រុងក្រោម

៥.២. ការគិតថ្លែងទិន្នន័យទេសចរណ៍: បាក់លាក់

ហានិកឃើយហិរញ្ញវត្ថុសាធារណៈជាក់លាក់ សំដេដីជល់ព្រឹត្តិការណ៍ បុ ជីលប៊ែទង្វួនច ដែលកែតបេញ្ញីផ្លូវការណាមួយនៃសំដីយហិរញ្ញវត្ថុសាធារណៈតែមួយ ដែលអាចនាំឱ្យលម្អិតវិភាគនាការបច្ចុប្បន្ន បុ ទិន្នន័យវិភាគនៃតែក្នុង ។

ក. គម្រោតរាយការប្រមូលចំណុលដាក់ស្នើដោយបនិងការគ្រាង

2. ກາຣເກີນໂສບໍ່ຜູລສາດາແດ:

គ. ហានិភ័យពាក់ព័ន្ធឌែនឹងការផ្តល់តំណាងទូរសព្ទយោបល់មជ្ឈម

ហានិភ័យនេះ អាចកើតឡើង ក្នុងករណីភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកលនៅតើបន្ទូអូសបន្ទាយ ដើម្បីបានធ្វើឱ្យបែបៗពាល់ជួលស្ថានភាពហើរញ្ញវត្ថុ ក៏ដូចជាលទ្ធផាត់សងបស់តណាយិក មករាជធ្លាកិបាលវិញ ។ ការគ្រប់គ្រងការផ្តល់តណាទានរបស់រដ្ឋ ចាំបាច់មាមទារឱ្យមានការពិនិត្យឡើងវិញ និងកែសម្រួលប្រកាសស្តីពី គោលការណ៍ និងនីតិវិធីគ្រប់គ្រងការផ្តល់តណាទានរបស់រដ្ឋ ដល់ត្រីស្ថានសាធារណៈរដ្ឋបាល, សហគ្រាស សាធារណៈ, ក្រុមហ៊ុនចម្លៃដើម្បីមានភាគតិចមូសាធារណៈជាបំនុំភាគតិច និងត្រីស្ថានជនភាគ និងហើរញ្ញវត្ថុ ឱ្យស្របតាមហិរញ្ញវត្ថុ ចាំបាច់ជាក់ស្សុង ព្រមទាំងសិក្សាប្រជប់យន្តការងារតម្លៃតណាយិក និងពារើងការគោមងារ ស្ថានភាពហើរញ្ញវត្ថុ និងអាជីវកម្មរបស់តណាយិកជាប្រចាំ។

យ. ការកែតមានទឹក្សាងនៃបំណុលយថាហេតុ

បំណុលយច្ចារកុំព្យូទ័រ (Contingent Liability) សំដើលលំកាតព្យិកចូហិរញ្ញវត្ថុរបស់រដ្ឋបានកិច្ចាលក្សាគារ-ផ្តល់ខបត្តមុជន, ទូទាត់សំណង បុ មានតម្លៃការដោះស្រាយបន្ទាន់ឱ្យខាងតំបន់ ។ កាតព្យិកចូបំណុលយច្ចារកុំព្យូទ័រអាចកើតឡើងព្រមទាំង ២ សំខាន់ៗ (១). ការធ្វើអនុវត្តមន្តរដល់សិស្សយោជនាការ និងហិរញ្ញវត្ថុ និងសហគ្រាសសាធារណៈ: ដែលផ្តល់សេវាចំពាម បុ មានលទ្ធផលបង្កើនូវហានិភ័យជាប្រព័ន្ធ (Systemic Risk); និង ២). ការធ្វើប្រព័ន្ធដែលមកពីការធ្វើដាក់ស្ថិតិមេរីក្រោមនិងយោគ តាមរយៈការអនុវត្តយន្តការការពាណិជ្ជការរដ្ឋ និងឯកជន (PPP) ។ បច្ចុប្បន្ន, អគ្គនាយកដ្ឋានការពាណិជ្ជការរដ្ឋ និងឯកជន នៃក្រសួងសេដ្ឋកិច្ច

និងហិរញ្ញវត្ថុ បាននិងកំពុងសហការជាមួយភាគីពាក់ព័ន្ធ ក្នុងការប្រមូលពីរឿង និងទិន្នន័យ ក្នុងគោលបំណង រួមទាំងការប្រើប្រាស់សាធារណៈ និងបំណុលយបាទេរី លើកម្រោងនិងយោគពាក់ព័ន្ធ ។

ក្នុងនៃយក្រោមលក្ខណៈ: ក្នុងការកែតែបន្ថូយការបែវេទិតហានីកឱ្យយក្រោមលក្ខណៈហេតុ, រដូច្បាសកិច្ចាល
បានដាក់ចេញនូវវិធានការគោលនយោបាយម្មយប់នូវខ្លួន (ខ្លួនទៅ ១). បាប់ផ្ទើមអនុវត្តមូលនិធីបម្រុងហិច្ចក្រឹតា;
២). ការកិច្ចជីវិកក្នុងផ្ទុះ ៥% នៃសេវាបំណុលសុប្បប្រចាំឆ្នាំ ទៅក្នុងមូលនិធីបម្រុងសម្រាប់គ្រោមលក្ខណៈ;
ដោះស្រាយការធានាបរស់រដ្ឋ; ៣). ការកំណត់ពិតាននៃការធានាពុទាត់សុប្បសម្រាប់គ្រោងបីមិថុនីរឿងឯកសារ
១០% នៃបិកាជាតិ; ៤). ការប្រើប្រាស់យន្តការស្វាប់សម្រាប់ការគ្រប់គ្រងគ្រោង ដើម្បីទទួលស្ថាត និងបញ្ជីស
ធនប៊ែវេទិត ដើម្បីការកែតែបន្ថូយការបែវេទិតហានីកឱ្យយក្រោមលក្ខណៈ (និង ៥). ការគោលដានដារប្រចាំ និងការពេងការអនុវត្តចង្បប់
និងយន្តការពោកតែនូវទាន់ ដើម្បីរាយកម្ម និងបញ្ជីសការកែតែបន្ថូយការបែវេទិតហានីកឱ្យយក្រោមលក្ខណៈ ។

డి.ఎస్. హవాషిష్టేయస్కూల్

ហានិកឃុំស្ថាប័ន សំដើរដល់បញ្ហាប្រជាមួយម ពាក់ព័ន្ធនឹងសមត្ថភាពស្ថាប័ន និង/ប្រ ធនធានមនុស្ស ដែល
ធ្វើឱ្យមិនអាចសម្រេចបានតាមគោលដៅបីការតាមការកំណត់ ។

ក. ភាពទុកបិត្តបានក្នុងការរៀបចំក្របខណ្ឌ

ហានិភ័យនេះនឹងកើតឡើង ប្រសិនបើមានចាប់ឆ្នាំប្រហែដ៏ប្រព័ន្ធឌុងការវិភាគ និងព្យាករម៉ាក្រុសដូរកិច្ច និងហិរញ្ញវត្ថុសាធារណៈ រួមមានសមត្ថភាពមន្ទីរដែលត្រូវនៅមានកម្រិតក្នុងការកំណត់អត្ថសញ្ញាណា, វិភាគហានិភ័យ និងផលប៊ែនពាល់នានា, ការមានកម្រិតក្នុងការប្រមូលចង់ក្រងទិន្នន័យ, ទាំងគុណភាព, វិសាលភាព និងភាពទាន់ពេល ។ ដើម្បីរក្សាមលក្តុណ៍រដ្ឋីយតបទៅនឹងហានិភ័យនេះ, វិធានការដែលត្រូវយកចិត្តទុកដាក់ រួមមាន : ១). ការធ្វើយតបយ៉ាងធាប់រហ័សទៅនឹងការប្រប្រលែនលក្ខខណ្ឌសេដ្ឋកិច្ច និងសង្គម; ២). ការអភិវឌ្ឍន៍នានាមនុស្ស សំដោបន្លើជាការទូកចិត្តបានក្នុងការរៀបចំក្របខណ្ឌ; និង ៣). ការព្រើងត្នោតនាមីរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយបានត្រួតពិនិត្យកណ្តាល (Central Oversight Body) ដើម្បីជួយសម្រេច ដល់ការកំណត់អត្ថសញ្ញាណា, ត្រួតពិនិត្យ និងគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុសាធារណៈ ទន្លេមនឹងការប្រមូលដី ជាតុចូលអនុកម្មិតការិកាត់ពេន ដើម្បីព្រើងការពេននៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។

២. សមត្ថភាពក្នុងការអនុវត្តក្របខណ្ឌ

ហានិកឃុំយនេះនឹងអាចកើតឡើង ដោយសារកិច្ចរបស់ស្ថាប័នអនុវត្ត និងការផ្តល់សេវាសាធារណៈនៅមានកម្រិត ទាំងការអនុវត្ត, ប្រសិទ្ធភាព, និងតម្លៃភាព, ជាពីស់សការប្រមូលចំណុល និងការអនុវត្តចំណាយព្រមទាំងសមត្ថភាពមន្ត្រីថ្នាក់ក្រោមជាតិមិនទាន់ឡើយតបនឹងលេខ្លួនការធ្វើវិមានការមួយដែរ ។ ភាពទាន់ខ្សោយនៃយន្តការស្ថាប័ន និងហេង្ឋាប់នាសម្ព័ន្ធសម្រាប់សម្របសម្រល, បញ្ហាក្នុងការកំចកកំលែកទិន្នន័យ និងសង្គគិតាពទិន្នន័យ, ព្រមទាំងកង្វ់៖ក្របខណ្ឌភីយត្តគ្រប់ដើរដាយ អាចបន្ទាដោបសត្ថនៃការលើកកម្ពស់ប្រសិទ្ធភាពក្នុងការអនុវត្តក្របខណ្ឌដែលបានដាក់ចេញ ។ ដើម្បីក្រោមលក្ខណៈឡើយតបទៅនឹងហានិកឃុំយនេះ, វិធានការដែលក្រួយកិច្ចុទិន្នន័យដាក់ រួមមាន ១. ការបន្ទាតព្រឹងប្រសិទ្ធភាពការគ្រប់គ្រង និងការកំទ្រង់ដោលសាធារណៈ, ពីស់សការធ្វើឱ្យដើរបន្ទាតព្រឹងប្រសិទ្ធភាពការគ្រប់គ្រង និងការពេញឯងយន្តការត្រួតពិនិត្យ និងរាយតម្លៃ; ២). ការបង្កើតប្រសិទ្ធភាពនៃការអនុវត្តការងារ និងការលើកកម្ពស់ការទទួលខសត្រូវនៅថ្នាក់ក្រោមជាតិ; ៣). ការបន្ទាតដូចចំ

និងកែលម្មក្របខណ្ឌគឺយុត្តិចាំបាច់នានា; និង ៤). ការអនុវត្តគោលនយោបាយលើកទីកិច្ចដល់មន្ត្រីរដករសាធារណៈ ។

៦. សេចក្តីផ្តើមពិភាក

«ក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ ២០២៥-២០៣៧» ត្រូវបានរៀបចំឡើងយ៉ាងគត់មតិ អនុលោមតាមច្បាប់ស្តីពីប្រព័ន្ធបិរញ្ញវត្ថុសាធារណៈ និងស្របតាមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ២០០៥-២០២៥ ក៏ដូចជាដែនការយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថែរិក ឆ្នាំ ២០១៥-២០២៥ ។ «ក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ ២០២៥-២០៣៧» ត្រូវបានរៀបចំក្នុងគោលបំណងរួមចំនួនបី គឺ ៖ (១). ដំឡើប្រសិទ្ធភាព និងតម្លៃភាពថីរិក, ទាំងកម្រិតវិភាគនៃ និងប្រតិបត្តិការ, សំដើរាងបីរការហិរញ្ញវត្ថុសាធារណៈ; (២). ព្រឹងភាពធន់សង្គម-សេដ្ឋកិច្ច ដែលមានលទ្ធភាពផ្តើមឱ្យបានរៀបចំនូវការ នាពេលអនាគត; និង (៣). ផ្តើមឱ្យបាននឹងតម្លៃការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ដើម្បីដំឡើសម្មោះនៃការអភិវឌ្ឍជាតិ ប្រកបដោយបីរការ និងបរិយាប័ន្ទ និងសំដើរាងប្រចុះបាននូចក្នុងឯកម្មជាបន្ទាំ ២០៣០ ។

នៅក្នុងទស្សនីសំយេសដ្ឋាកិច្ចខាងលើ, ការគ្រប់គ្រងស្ថានភាពហិរញ្ញវត្ថុសាធារណៈថ្មី ២០២៥-២០២៧ ចាំបាច់ត្រូវមានភាពប្រយ័ត្នប្រើយេង និងបុរសកម្មខ្ពស់ ដោយឈរលើគោលការណ៍ ១). វិនិយោគ និងប្រសិទ្ធភាព បីការ, ទាំងកម្រិតវិភាគន និងប្រតិបត្តិការ, ពេលវិលាបាយការប្រជុំទិន្នន័យ ហើយឡើងតម្លៃនៃលុយ; និង ២). កសាងទេសដ្ឋីនិងវិញ្ញនវប្បនប់ហិរញ្ញវត្ថុសាធារណៈ សំង់ដោក្រោមខ្លួនរបជាស្របចេញនិងតម្លៃការបេក្ខិកាសម្រាប់ កិច្ចអភិវឌ្ឍ និងសម្រាប់ការផ្តើមឈាមបច្ចេកវិទ្យាដឹកឯកជាយថាបេតុ នាយកដែលអនាគត ១ ជាមួយនឹងការគិតគុននេះ, ការប្រមូលចំណូលចារន្ទក្រុងបានក្រោងចាត់និងមានកំណើនជាមួយម ក្នុងឆ្នាំ ១០,៥% សម្រាប់ឆ្នាំ ២០២៥-២០២៧ ដែលក្នុងនោះ សម្រាប់ឆ្នាំ ២០២៥ មានកំណើន ៨,២% សមមូលនឹង ១៩,៥២% នៃ ជ.ស.ស. ១ ចំណាយសាធារណៈសុប ក្រុងបានក្រោងចាត់និងមានកំណើនជាមួយម ៥,៥% ក្នុងមួយឆ្នាំ ដែលក្នុងនោះ ចំណាយ ចារន្ទសម្រាប់ឆ្នាំ ២០២៥ មានកំណើនប្រមាណ ០,៥% សមមូលនឹង ១៧,៤៥% នៃ ជ.ស.ស. ១ ជាលទ្ធផល, ទីនភាពបេក្ខិកានិងបំយែកត្រីមួយដែល -២,២៥% នៃ ជ.ស.ស. ជាមួយម សម្រាប់ឆ្នាំ ២០២៥-២០២៧ ដែលក្នុង

នៅ: សម្រាប់ឆ្នាំ ២០២៥ មានចំណោមប្រមាណ -២,៧៣% នៃ ជ.ស.ស. ។ ដោយនឹងការរំពឹងទុកនៃទិនភាពហិរញ្ញវត្ថុសាធារណៈបេសកម្មដារ ត្រូវបានរាយតម្លៃថា នឹងនៅតែបន្ទានភាពដែលមានអង់គ្លេសកម្មដារ និងការគ្រប់គ្រងបំណុលសាធារណៈ ពេលគី អនុបាតទាំងអស់ពាក់ព័ន្ធនឹងការគ្រប់គ្រងបំណុលសាធារណៈ និងបន្ទានស្ថិតនៅក្រោមកម្ពិតអនុបាតគោល ហើយការគ្រប់គ្រងបំណុលសាធារណៈនឹងបន្ទានស្ថិតក្នុង «កម្រិតហានីកំយុទ្ធបាប» ។ តាមរយៈក្របខ័ណ្ឌខាងលើ, ពិតានបិកាជាយ នឹងត្រូវបាន សម្រាប់រៀបចំក្របខ័ណ្ឌហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ២០២៥-២០២៧ និង ពិតានបិកាជាយក្នុងឆ្នាំ ២០២៥ (ដែលជាផ្លូវការ ១) នឹងត្រូវបាន នៃការរៀបចំសេចក្តីព្រោះច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ ២០២៥ ។

ជាយម, ស្ថិតក្នុងសាធារណភាពហិរញ្ញវត្ថុដោយវិបត្តិជាបន្ទបន្ទប់, រាជរដ្ឋាភិបាល នឹងខិតខំពន្លឹនកម្មវិធីកំឡងក្នុងសំខាន់ៗ និងជាក់បេញឱ្យបានការកំឡងក្នុងមុន្តស្រួលបន្ទប់ ស្របជាមួយនឹងគោលដំហរពុំបង្កើនបន្ទុកពន្លឹម និងការរំលែកបន្ទានអភិវឌ្ឍមូលដន្មមនុស្ស, ការព្រឹងសមត្ថភាពស្ថាប័ន, ការកំឡងក្នុងផ្ទាលសាធារណៈ, ការបារិតបន្ទានអនុវត្តគោលនយោបាយ អាជីវការ សំរាប់អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចិត្តការ, ហិរញ្ញវត្ថុ និងការធន់ ។

ឯកសារនៃការរៀបចំសេចក្តីព្រោះច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង

ឧបសម្ព័ន្ធ

ឧបសម្ព័ន្ធ នៃ ក្រសាសនា និងក្រសួងពីរដល់ឆ្នាំ ២០២១-២០២៧

សូចនាករ	២០២១	២០២២	២០២៣ប	២០២៤រ	២០២៥រ	២០២៦រ	២០២៧រ
ជ.ស.ស. ត្រួវបច្ចុប្បន្ន (បីលានរៀល)	150,793	164,059	177,036	192,005	209,163	228,495	250,078
ជ.ស.ស. សម្រាប់អាក់ (ដុល្លារអាមេរិក)	2,234	2,383	2,520	2,713	2,924	3,162	3,417
កំណើន ជ.ស.ស. ពិភ (%)	3.1%	5.1%	5.0%	6.0%	6.3%	6.5%	6.7%
អគ្គារិតិធីណាន ជ.ស.ស. (កំណើនប្រចាំឆ្នាំ)	2.6%	3.5%	2.8%	2.3%	2.5%	2.5%	2.5%
អគ្គារអតិថិជន (កំណើនជាមួយប្រចាំឆ្នាំ)	2.9%	5.3%	2.1%	2.7%	2.5%	2.5%	2.5%
អគ្គារប្រាក់ (រៀល/ដុល្លារអាមេរិក)	4,068	4,087	4,110	4,083	4,069	4,056	4,054
ការនាំចេញ (%)នៃ ជ.ស.ស.)	52.7%	57.7%	54.7%	55.0%	57.2%	59.0%	60.9%
ការនាំចូល (%)នៃ ជ.ស.ស.)	-82.9%	-79.7%	-61.6%	-64.8%	-69.1%	-72.5%	-75.3%
សមគុលុយពាណិជ្ជកម្ម (%)នៃ ជ.ស.ស.)	-30.4%	-22.0%	-6.9%	-9.8%	-11.9%	-13.5%	-14.4%
សមគុលុយគណនឹចរន្ត (រៀលបច្ចុប្បន្ន) (%)នៃ ជ.ស.ស.)	-29.4%	-18.9%	1.3%	-1.5%	-2.6%	-3.8%	-4.8%
ទុនបម្រើអន្តោតិ (លានដុល្លារអាមេរិក)	20,265	17,805	19,998	22,303	24,423	26,604	28,576
ចំនួនខែនការនាំចូល	7.4	6.1	8.2	8.0	7.5	7.2	6.8

ប្រភព: ននាគារដែកនាំកម្មដោ (សំណើយខាងក្រោមឆ្នាំ ២០២៣) និងការឃុំការបង់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ឧបសម្ព័ន្ធ និង ការប្រើប្រាស់បច្ចេកទេស ឆ្នាំ ២០២៣-២០២៧

២១. ជាបីលានរៀល

សូចនាក់	2023ប.	2024ច្ប.	2024ពាត់	2025ច្ប.	2026ច្ប.	2027ច្ប.
ចំណុលសរុប	34,901	32,509	29,285	31,602	35,098	39,039
ចំណុលចោនសរុប	26,891	31,305	28,075	30,365	33,939	37,897
អគ្គនាយកដ្ឋានគួយ និងរដ្ឋាភិបាល	9,166	11,118	9,450	10,146	11,140	12,249
អគ្គនាយកដ្ឋានពន្លឹង	14,617	16,856	15,170	16,272	18,359	20,663
ចំណុលមិនមែនសារពីពន្លឹង	3,107	3,331	3,454	3,947	4,440	4,984
ចំណុលមួលដន្ត	8,010	1,204	1,211	1,236	1,160	1,142
ចំណាយសរុប	36,288	37,110	35,335	37,305	40,040	43,987
ចំណាយចោនសរុប	22,152	25,884	24,431	25,964	27,576	29,839
បន្ទុកបត្រិបិក	10,503	11,188	11,194	11,595	12,070	12,577
បន្ទុកមិនមែនបត្រិបិក	11,649	14,695	13,237	14,369	15,505	17,261
ចំណាយមួលដន្តសរុប	14,136	11,227	10,905	11,341	12,464	14,149
ហិរញ្ញប្បទានគួងប្រទេស	6,613	5,019	4,697	4,470	5,212	6,484
ហិរញ្ញប្បទានក្រោប្រទេស	5,865	6,208	6,208	6,871	7,252	7,665
អគិកចោន	4,738	5,421	3,647	4,402	6,363	8,058
ខនកាលចំណាំ	-9,117	-4,601	-6,050	-5,703	-4,942	-4,948

ខែ. កំណើនប្រចាំឆ្នាំ

សូចនាក់	2023ប. /2022	2024ច្ប. /2023ប.	2024ពាត់ /2023ប.	2025ច្ប. /2024ច្ប.	2026ច្ប.	2027ច្ប.
ចំណុលសរុប	0.0%	-6.9%	-16.1%	7.9%	11.1%	11.2%
ចំណុលចោនសរុប	-2.1%	16.4%	4.4%	8.2%	11.8%	11.7%
អគ្គនាយកដ្ឋានគួយ និងរដ្ឋាភិបាល	-16.4%	21.3%	3.1%	7.4%	9.8%	10.0%
អគ្គនាយកដ្ឋានពន្លឹង	7.3%	15.3%	3.8%	7.3%	12.8%	12.6%
ចំណុលមិនមែនសារពីពន្លឹង	8.5%	7.2%	11.2%	14.3%	12.5%	12.3%
ចំណុលមួលដន្ត	7.7%	-85.0%	-84.9%	2.1%	-6.2%	-1.5%
ចំណាយសរុប	12.1%	2.3%	-2.6%	5.6%	7.3%	9.9%
ចំណាយចោនសរុប	10.9%	16.8%	10.3%	6.3%	6.2%	8.2%
បន្ទុកបត្រិបិក	10.1%	6.5%	6.6%	3.6%	4.1%	4.2%
បន្ទុកមិនមែនបត្រិបិក	11.6%	26.2%	13.6%	8.6%	7.9%	11.3%
ចំណាយមួលដន្តសរុប	14.0%	-20.6%	-22.9%	4.0%	9.9%	13.5%
ហិរញ្ញប្បទានគួងប្រទេស	23.9%	-24.1%	-29.0%	-4.8%	16.6%	24.4%
ហិរញ្ញប្បទានក្រោប្រទេស	4.6%	5.9%	5.9%	10.7%	5.5%	5.7%

ឧច. ជាការសរុបនៃ ផ.ស.ស.

ស្ថាបនាការ	2023ប.	2024ចុង.	2024ចុះតម្លៃ	2025ចុង.	2026ចុង.	2027ចុង.
ចំណួលសម្រប	19.71%	16.93%	15.25%	15.11%	15.36%	15.61%
ចំណួលចាន្តសម្រប	15.19%	16.30%	14.62%	14.52%	14.85%	15.15%
អគ្គនាយកដ្ឋានគីឡូវិថី	5.18%	5.79%	4.92%	4.85%	4.88%	4.90%
អគ្គនាយកដ្ឋានពន្លឹងជាតិ	8.26%	8.78%	7.90%	7.78%	8.03%	8.26%
ចំណួលមិនមែនសារពីទីន្ទូ	1.76%	1.73%	1.80%	1.89%	1.94%	1.99%
ចំណួលមួលដឺន	4.52%	0.63%	0.63%	0.59%	0.51%	0.46%
ចំណាយសម្រប	20.50%	19.33%	18.40%	17.84%	17.52%	17.59%
ចំណាយចាន្តសម្រប	12.51%	13.48%	12.72%	12.41%	12.07%	11.93%
បន្ទុកប្រើប្រាស់បឹក	5.93%	5.83%	5.83%	5.54%	5.28%	5.03%
បន្ទុកមិនមែនបុគ្គលិក	6.58%	7.65%	6.89%	6.87%	6.79%	6.90%
ចំណាយមួលដឺនសម្រប	7.98%	5.85%	5.68%	5.42%	5.45%	5.66%
ហិរញ្ញប្បុទានគីឡូវិថី	3.74%	2.61%	2.46%	2.14%	2.28%	2.59%
ហិរញ្ញប្បុទានក្រុមប្រែទេស	3.31%	3.23%	3.23%	3.29%	3.17%	3.07%
អភិវឌ្ឍបន្ទុក	2.68%	2.82%	1.90%	2.10%	2.78%	3.22%
និនកាតចំកាំ	-5.15%	-2.40%	-3.15%	-2.73%	-2.16%	-1.98%

ឧបសម្ព័ន្ធ នៃ ការពិភាក្សាចំណាយទូទាត់លានអតិថរិយាយ

គោលការណ៍ដែលបានរៀបចំ

សូចនាករ	2023ប.	2024ច្ប.	2025ពី.	2026ពី.	2027ពី.
ចំណាយសុប្បាក់ជាតិ	33,854	34,497	34,827	37,334	40,961
វិស័យផ្តាល់ទួទាំង	3,584	3,173	3,435	3,666	3,956
ចំណាយចេន	3,408	2,987	3,002	3,221	3,499
ចំណាយមូលដ្ឋាន	176	186	433	445	457
វិស័យការពារជាតិ សន្តិសុខ និងសណ្ឌាប់ឆ្នាប់	5,132	5,488	5,702	5,947	6,232
ចំណាយចេន	5,102	5,454	5,680	5,912	6,179
ចំណាយមូលដ្ឋាន	30	34	22	35	53
វិស័យសង្គមកិច្ច	8,943	9,796	10,810	12,030	13,451
ចំណាយចេន	8,402	9,211	9,620	10,784	12,069
ចំណាយមូលដ្ឋាន	541	585	1,190	1,246	1,382
វិស័យសង្គមកិច្ច	7,482	7,888	8,006	8,857	9,799
ចំណាយចេន	1,658	1,756	1,754	1,824	1,922
ចំណាយមូលដ្ឋាន	5,823	6,132	6,252	7,032	7,878
ចំណាយរៀងរៀង	8,714	8,152	6,874	6,834	7,523
ចំណាយចេន	1,661	4,398	3,926	3,669	3,749
ចំណាយមូលដ្ឋាន	7,053	3,754	2,948	3,165	3,774

គោលការណ៍ប្រចាំឆ្នាំ

សូចនាករ	2023ច្ប. /2022	2023ប. /2022	2024ច្ប. /2023ប.	2025ពី.	2026ពី.	2027ពី.
ចំណាយសុប្បាក់ជាតិ	22.6%	13.4%	1.9%	1.0%	7.2%	9.7%
វិស័យផ្តាល់ទួទាំង	15.4%	34.3%	-11.5%	8.3%	6.7%	7.9%
ចំណាយចេន	14.2%	37.0%	-12.4%	0.5%	7.3%	8.6%
ចំណាយមូលដ្ឋាន	32.8%	-2.0%	5.9%	132.7%	2.6%	2.8%
វិស័យការពារជាតិ សន្តិសុខ និងសណ្ឌាប់ឆ្នាប់	6.8%	5.1%	6.9%	3.9%	4.3%	4.8%
ចំណាយចេន	6.8%	6.8%	6.9%	4.2%	4.1%	4.5%
ចំណាយមូលដ្ឋាន	4.5%	-72.4%	14.4%	-35.9%	59.0%	51.8%
វិស័យសង្គមកិច្ច	10.8%	10.2%	9.5%	10.4%	11.3%	11.8%
ចំណាយចេន	11.4%	18.1%	9.6%	4.4%	12.1%	11.9%
ចំណាយមូលដ្ឋាន	6.3%	-45.9%	8.1%	103.5%	4.7%	10.9%
វិស័យសង្គមកិច្ច	10.8%	17.7%	5.4%	1.5%	10.6%	10.6%
ចំណាយចេន	4.4%	9.4%	5.9%	-0.1%	4.0%	5.3%
ចំណាយមូលដ្ឋាន	12.8%	20.3%	5.3%	2.0%	12.5%	12.0%
ចំណាយរៀងរៀង	56.8%	11.3%	-6.4%	-15.7%	-0.6%	10.1%
ចំណាយចេន	70.0%	-16.6%	164.7%	-10.7%	-6.5%	2.2%
ចំណាយមូលដ្ឋាន	52.3%	20.9%	-46.8%	-21.5%	7.4%	19.2%

គណ. ជំនាញយោន ផ.ស.ស.

សូចនាករ	2023ច្បាស់	2023កំរិះ	2024ពាន់	2025ច្បាស់	2026ច្បាស់	2027ច្បាស់
ចំណាយសុប្បារកំដាច់	20.68%	19.12%	17.97%	16.65%	16.34%	16.38%
វិស័យផ្លូវតាមទីតាំង	1.74%	2.02%	1.65%	1.64%	1.60%	1.58%
ចំណាយច្បាស់	1.60%	1.93%	1.56%	1.44%	1.41%	1.40%
ចំណាយមូលដន្ត	0.13%	0.10%	0.10%	0.21%	0.19%	0.18%
វិស័យការពារដាច់ សន្លឹសុខ និងសណ្ឋាប់ឆ្វោះ	2.95%	2.90%	2.86%	2.73%	2.60%	2.49%
ចំណាយច្បាស់	2.88%	2.88%	2.84%	2.72%	2.59%	2.47%
ចំណាយមូលដន្ត	0.06%	0.02%	0.02%	0.01%	0.02%	0.02%
វិស័យសង្គមភីច្បាស់	5.08%	5.05%	5.10%	5.17%	5.26%	5.38%
ចំណាយច្បាស់	4.48%	4.75%	4.80%	4.60%	4.72%	4.83%
ចំណាយមូលដន្ត	0.60%	0.31%	0.30%	0.57%	0.55%	0.55%
វិស័យសង្គមភីច្បាស់	3.98%	4.23%	4.11%	3.83%	3.88%	3.92%
ចំណាយច្បាស់	0.89%	0.94%	0.91%	0.84%	0.80%	0.77%
ចំណាយមូលដន្ត	3.09%	3.29%	3.19%	2.99%	3.08%	3.15%
ចំណាយអ៊ីជ្រើង	6.93%	4.92%	4.25%	3.29%	2.99%	3.01%
ចំណាយច្បាស់	1.91%	0.94%	2.29%	1.88%	1.61%	1.50%
ចំណាយមូលដន្ត	5.02%	3.98%	1.96%	1.41%	1.39%	1.51%